



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីអេ កម្ពុជា ឆ្នាំ២០២៣

ស្រាវជ្រាវដោយ៖

និស្សិត **អ៊ិន ស្រីណេត**

ណែនាំដោយ៖

បណ្ឌិត **ព្រំ ទេវី**

ថ្នាក់ **បរិញ្ញាបត្រជាន់ខ្ពស់មុនកិច្ច**

ឯកទេស **ហិរញ្ញវត្ថុ** ជំនាន់២០ ជំហាន២

ឆ្នាំចូលសិក្សា **២០២៣**

ឆ្នាំប្រគល់កិច្ចការ **២០២៤**

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំឈ្មោះ **អ៊ាង ស្រីណែត** ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច ឯកទេសហិរញ្ញវត្ថុ ជំនាន់២០ ជំហាន២ ក្រុមB ឆ្នាំសិក្សា ២០២៤-២០២៥ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមសម្តែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ៖

ឯកឧត្តម សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោក លោកស្រីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គ្រប់មហាវិទ្យាល័យ លោក លោកស្រីប្រធាន អនុប្រធានគ្រប់ដេប៉ាតឺម៉ង់ លោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យ លោក លោកស្រីសាស្ត្រាចារ្យ មន្ត្រី និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ជាពិសេស **លោកស្រីបណ្ឌិត ព្រំ ទេវី** ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំង ចិត្ត និងកម្លាំងកាយ អប់រំ ណែនាំ និងផ្តល់ដំបូន្មានល្អៗ ព្រមទាំងកែសម្រួលនូវចំណុចខ្វះខាតក្នុងការសិក្សា និង ទទួលបានជោគជ័យ។

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និង លោកស្រីសាស្ត្រាចារ្យ បណ្ឌិត ព្រំ ទេវី សូមឱ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ និងទទួល បានជោគជ័យគ្រប់ការកិច្ច និងគ្រប់ពេលវេលា។

សូមគោរពអរគុណ!

អារម្ភកថា

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺជាប្រធានបទដ៏សំខាន់មួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានសម្រាប់អ្នកគ្រប់គ្រង វិនិយោគិន និងភាគីពាក់ព័ន្ធផ្សេងៗដទៃទៀត ក្នុងការយកព័ត៌មាននៃរបាយការណ៍ទាំងនេះ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការវិភាគ ដើម្បីឈានទៅរកការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។ បន្ថែមពីលើនេះ កំណើនសេដ្ឋកិច្ច និងចំនួនអ្នកវិនិយោគ ដែលចេះតែកើនឡើងក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ និងការប្រកួតប្រជែងសម្រាប់អតិថិជនក៏ចេះតែកើនឡើងដូចគ្នា ការវិភាគអំពីរបាយការណ៍ហិរញ្ញវត្ថុនៃកត្តាដែលជះឥទ្ធិពលលើសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារមួយ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះវិនិយោគិន។

ដោយសារកត្តាទាំងនេះអាចជួយឱ្យអ្នកវិនិយោគ និងអតិថិជន ធ្វើការស្វែង យល់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគារ ដើម្បីធានាបាននូវនិរន្តរភាព ភាពរីកចម្រើន ផល ប្រយោជន៍ និងផលចំណេញទទួលបានពីធនាគារដែលវិនិយោគិនបានវិនិយោគ។ ដូច្នេះ នាងខ្ញុំបានជ្រើសរើស និងស្រាវជ្រាវទៅលើ "ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេប៊ីអេ កម្ពុជា ឆ្នាំ២០២៣" ដែលផ្តោតសំខាន់ទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។

ដើម្បីសម្រេចបាននូវគោលបំណងក្នុងការសិក្សាស្រាវជ្រាវនេះ នាងខ្ញុំបានធ្វើការផ្តោតទៅលើការសិក្សាបែបបរិមាណវិស័យ ដោយជ្រើសរើសរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេប៊ីអេ កម្ពុជា សម្រាប់ ធ្វើជា គម្រោងក្នុងការវិភាគ ហើយរបាយការណ៍ស្រាវជ្រាវនេះផ្តោតលើទិន្នន័យទីពីរ រយៈពេលពីរឆ្នាំ គឺ២០២៣ និង ២០២២ នឹងត្រូវបានប្រមូលតាមរយៈរបាយការណ៍ប្រចាំឆ្នាំ និងស្ថិតភាពឆ្នាំ២០២៣ ដែលចេញផ្សាយដោយ ធនាគារ អេប៊ីអេ កម្ពុជា។ សម្រាប់ការវិភាគ គឺប្រើការវិភាគតាមជួរឈរ វិភាគតាមជួរដេក និងការ វិភាគតាមអនុបាត នឹងត្រូវបានប្រើដើម្បីអនុវត្តលើកិច្ចការស្រាវជ្រាវនេះ។

មាតិកា

សេចក្តីផ្តើម	1
១-លំនាំបញ្ហានៃការស្រាវជ្រាវ.....	1
២-ចំណេញបញ្ហា.....	2
៣-គោលបំណងនៃការស្រាវជ្រាវ.....	3
៤-សារៈសំខាន់នៃការសិក្សា.....	3
៥-ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ.....	3
៦-វិធីសាស្ត្រនៃការស្រាវជ្រាវ.....	3
៦.១. វិធីសាស្ត្រប្រមូលទិន្នន័យ.....	3
៦.២. វិធីសាស្ត្រវិភាគទិន្នន័យ.....	4
៧-រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	4
ជំពូកទី១៖ រំលឹកទ្រឹស្តី	6
១.១. និយមន័យ និងស្ថានភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ.....	6
១.១.១. និយមន័យនៃរបាយការណ៍ហិរញ្ញវត្ថុ.....	6
១.១.២. គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ.....	6
១.១.៣. សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ.....	7
១.១.៤. អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ.....	8
១.២. ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ.....	8
១.២.១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	8
១.២.២. របាយការណ៍លទ្ធផល.....	12
១.២.៣. របាយការណ៍លំហូរសាច់ប្រាក់.....	13
១.២.៤. របាយការណ៍ប្រាក់ចំណេញរក្សាទុក.....	15
១.៣. វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	15
១.៣.១. គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	15
១.៣.២. ឧបករណ៍ក្នុងការវិភាគ.....	17
ជំពូកទី២៖ ស្ថានភាពទូទៅរបស់ ធនាគារ អេប៊ីអេ កម្ពុជា	30
២.១. ប្រវត្តិសង្ខេបរបស់ ធនាគារ អេប៊ីអេ កម្ពុជា.....	30

២.២. ទីស្នាក់ការកណ្តាលរបស់ ធនាគារ អេប៊ីអេ កម្ពុជា	30
២.២.១. បេសកកម្ម និងទស្សនៈវិស័យ.....	31
២.២.២. ស្លាកសញ្ញា និងអត្ថន័យ	31
ជំពូកទី៣៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ABA Cambodia.....	35
៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ABA Cambodia.....	35
៣.១.១. របាយការណ៍លទ្ធផល	35
៣.១.៣ របាយការណ៍លំហូរសាច់ប្រាក់	37
៣.២. ការវិភាគតាមជួរដេក.....	39
៣.២.១ ការវិភាគលើរបាយការណ៍លទ្ធផល.....	39
៣.២.២ ការវិភាគលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	40
៣.៣ ការវិភាគតាមជួរឈរ	41
៣.៣.១ ការវិភាគលើរបាយការណ៍លទ្ធផល	41
៣.៣.២ ការវិភាគលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	43
៣.៤ ការវិភាគតាមអនុបាត	44
៣.៤.១ អនុបាតសន្ទនីយភាព.....	44
៣.៤.២ អនុបាតនៃលទ្ធភាពបំណុល	47
៣.៤.៣ អនុបាតសន្ទនីយភាព	50
៣.៤.៤ អនុបាតប្រាក់ចំណេញ	51
៣.៤.៥ អនុបាតប្រសិទ្ធភាព	55
៣.៥ ការវិភាគពីភាពខ្លាំង និង ភាពខ្សោយ.....	56
៣.៥.១ ភាពខ្លាំងរបស់ធនាគារ.....	57
៣.៥.២ ភាពខ្សោយរបស់ធនាគារ.....	57
សេចក្តីសន្និដ្ឋាន.....	59
គន្ថនិទ្ទេស	

បញ្ជីតារាង

តារាងទី១៖ គម្រោងទ្រព្យសកម្មនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	9
តារាងទី២៖ គម្រោងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	10
តារាងទី៣៖ គម្រោងមូលធនរបស់ម្ចាស់ភាគហ៊ុននៅក្នុងតារាងតុល្យការ.....	11
តារាងទី៤៖ គម្រោងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	12
តារាងទី៥៖ គម្រោងរបាយការណ៍ចំណូល.....	13
តារាងទី៦៖ គម្រោងរបាយការណ៍លំហូរសាច់ប្រាក់.....	14
តារាងទី៧៖ គម្រោងរបាយការណ៍ប្រាក់ចំណេញរក្សាទុក.....	15
តារាងទី៨៖ របាយការណ៍លទ្ធផល ធនាគារ ABA Cambodia.....	35
តារាងទី៩៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ធនាគារ ABA Cambodia.....	36
តារាងទី១០៖ របាយការណ៍លំហូរសាច់ប្រាក់.....	37
តារាងទី១១៖ ការវិភាគតាមជួរដេកលើរបាយការណ៍លទ្ធផល.....	39
តារាងទី១២៖ ការវិភាគតាមជួរដេកលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	40
តារាងទី១៣៖ ការវិភាគតាមជួរឈរលើរបាយការណ៍លទ្ធផល.....	41
តារាងទី១៤៖ វិភាគតាមជួរឈរលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	43
តារាងទី១៥៖ អនុបាតចរន្ត.....	44
តារាងទី១៦៖ អនុបាតសាច់ប្រាក់.....	45
តារាងទី១៧៖ អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ.....	46
តារាងទី១៨៖ អនុបាតបំណុល.....	47
តារាងទី១៩៖ អនុបាតបំណុលធៀបនឹងមូលធន.....	48
តារាងទី២០៖ អនុបាតចំនួនដងនៃការចំណាយលើការប្រាក់.....	48
តារាងទី២១៖ អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល.....	49
តារាងទី២២៖ គម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ.....	50
តារាងទី២៣៖ គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ.....	51
តារាងទី២៤៖ គម្លាតប្រាក់ចំណេញសុទ្ធ.....	52
តារាងទី២៥៖ អនុបាតផលចំណេញធៀបនឹងមូលធន.....	53
តារាងទី២៦៖ អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្ម.....	54

តារាងទី២៧៖ គម្លាតចំណាយ និងប្រាក់ចំណូល.....	55
តារាងទី២៨៖ អនុបាតប្រសិទ្ធភាពប្រតិបត្តិការ.....	56

បញ្ជីរូប

រូបភាពទី១៖ ស្លាកសញ្ញា ធនាគារ ABA	31
--	----

សេចក្តីផ្តើម

១-លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម អាជីវកម្ម និងវិស័យ នានាជាច្រើននាពេលបច្ចុប្បន្ន។ ថ្វីត្បិតតែមានការធ្លាក់ចុះកំឡុងពេល ការរាតត្បាតសកលនៃជំងឺកូវីដ-១៩ យើង អាចសង្កេតឃើញបានថាថ្មីៗនេះ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញសន្សឹមៗ។ ទន្ទឹមគ្នានេះដែរ គោល នយោបាយរូបិយវត្ថុរបស់ប្រទេសកម្ពុជាកំពុងតែបន្តដើរតួយ៉ាងសំខាន់ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។ ដោយនៅក្នុងនោះយើងសង្កេតឃើញថា ជំនឿទុកចិត្តលើប្រព័ន្ធធនាគារនៅតែមានកម្រិតខ្ពស់ ហើយកំណើន ឥណទាននៅក្នុងស្រុកក៏នៅតែរក្សាបាននូវភាពរឹងមាំ ព្រមទាំងអត្រាប្តូរប្រាក់ក៏នៅតែមានស្ថិរភាពដដែល¹។ ជា ការពិតណាស់ ដើម្បីរក្សាភាពរីកចម្រើននិងភាពជឿនលឿនមួយនេះឱ្យបានគង់វង្សតទៅមុខ ទាមទារភាពសកម្ម ក្នុងការជួយយិតយោងគ្នាទៅវិញទៅមក។ ក្នុងនោះវិស័យមួយដែលមិនអាចខ្វះបានគឺវិស័យហិរញ្ញវត្ថុ ព្រោះវាជា សរសៃឈាមមួយដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ឬដំណើរការអាជីវកម្មជាដើម។ លើសពីនេះទៅទៀត វិស័យ ហិរញ្ញវត្ថុក៏បានឱ្យយើងយល់ដឹងយ៉ាងទូលំទូលាយពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងចំណេះក្នុងការប្រើ ប្រាស់ដើម្បីឱ្យការសម្រេចចិត្តទៅលើការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់។

សព្វថ្ងៃនេះធនាគារដែលកំពុងទទួលបានការចាប់អារម្មណ៍ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅ កម្ពុជានាពេលបច្ចុប្បន្ននេះ គឺធនាគារ អេសប៊ីអេ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយដែលទទួលបានការគាំទ្រ ពេញនិយម ព្រមទាំងមានភាពល្បីល្បាញទូទាំងប្រទេស។ ដោយយោងទៅតាមការផ្លាស់ប្តូរនូវសកម្មភាព ព្រម ទាំងការវិវឌ្ឍរបស់ធនាគារ ការវិភាគរបាយការណ៍ ហិរញ្ញវត្ថុ ជាគោលដៅមួយដ៏សំខាន់ក្នុងវាស់វែងពីប្រតិបត្តិការ របស់ធនាគារមួយ។ ក្នុងកត្តាទាំងអស់ដែលជំរុញ ឱ្យមានការរីកចម្រើនក្នុងអាជីវកម្ម ហិរញ្ញវត្ថុ គឺជាផ្នែកដ៏សំខាន់ មួយដែលក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងរបស់ ធនាគារ ម្ចាស់ភាគហ៊ុន គួរយកចិត្តទុកដាក់បំផុត។ ធនាគារ នីមួយៗបានប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុ ជាស្ថានសម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីឆ្លើយតបទៅនឹង ប្រសិទ្ធភាពនៃហិរញ្ញវត្ថុដែលប្រើប្រាស់ សម្រាប់ធនាគារព្រមទាំងភាពស៊ីសង្វាក់នូវទំនាក់ទំនងនៃលំហូរសាច់ ប្រាក់របស់ធនាគារ។ ដោយហេតុនេះ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាចំណុចដ៏សំខាន់ដើម្បីឱ្យ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងរបស់ធនាគារ ម្ចាស់ភាគហ៊ុន វិនិយោគិន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បី អាចសិក្សាពីការបន្តនិរន្តរភាព និង ភាពរីកចម្រើនរបស់ធនាគារ នាពេលអនាគត។

¹ <https://www.worldbank.org/km/country/cambodia/publication/cambodia-economic-update-december-2022-navigating-global-economic-headwinds> (ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២)

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងប្រកបដោយគណនេយ្យភាព តម្លាភាព និងសុក្រិតភាព ព្រោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានការជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្ត របស់ម្ចាស់ភាគហ៊ុន គណៈគ្រប់គ្រង អតិថិជន និងវិនិយោគិន យើងត្រូវពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីស្វែងយល់អំពី លទ្ធភាពស្វែងរកប្រាក់ ចំណេញ ឬស្ថានភាពបំណុល ឬមូលធន ឬទ្រព្យសកម្ម ក៏ដូចជា លំហូរសាច់ប្រាក់របស់ ធនាគារជាដើម និង វិភាគអំពីភាពខ្លាំង និងភាពខ្សោយ រួមទាំងសមត្ថភាពរួមនៃហិរញ្ញវត្ថុរបស់ធនាគារ។

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាវិធីសាស្ត្រមួយ ដ៏សំខាន់សម្រាប់ធនាគារដើម្បីធ្វើការសម្រេចចិត្ត និង វាយតម្លៃសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន គឺជានិច្ចកាលទាក់ទងទៅនឹងការវិភាគថាតើការប្រើប្រាស់ ទ្រព្យសកម្ម ដើមទុនម្ចាស់ភាគហ៊ុន បំណុល ប្រាក់ចំណូល និងប្រាក់ចំណាយបានល្អប៉ុណ្ណា។ ការវាយតម្លៃអំពីសមត្ថភាព ហិរញ្ញវត្ថុរបស់ធនាគារមួយ គឺពិតជាមានភាពសំខាន់ខ្លាំងណាស់ សម្រាប់ភាគីពាក់ព័ន្ធ ទាំងអស់ ក៏ដូចជា វិនិយោគិន គណៈគ្រប់គ្រង ម្ចាស់បំណុល និងក្រុមការងាររៀបចំនីតិវិធីជាដើម។

វិស័យធនាគារ គឺជាវិស័យមួយដែលមានលក្ខណៈប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ ធនាគារ អេប៊ីអេ កម្ពុជា គឺជាធនាគារធំមួយ ដែល ផ្តល់សេវាកម្ម និងផលិតផល ជូនដល់ អតិថិជន ឈានមុខគេ ហើយមានការចាប់អារម្មណ៍ពីសាធារណជនផងដែរ ដោយមើលឃើញនូវភាពល្បីល្បាញ និងសារសំខាន់នៃ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនេះ។

២-ចំណេញបញ្ជី

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ធ្វើឡើងសម្រាប់ផ្តល់ជាព័ត៌មានដល់អ្នកប្រើប្រាស់ដើម្បីងាយស្រួល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរំពឹងទុក ចំពោះស្ថានភាពនៃដំណើរការអាជីវកម្ម របស់ធនាគារនីមួយៗ។ ធនាគារ អេប៊ីអេ គឺជាធនាគារធំមួយ ដែលផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត និងមានផលិតផលជាច្រើនទៅ អតិថិជន ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ធ្វើឡើងសម្រាប់ផ្តល់ជាព័ត៌មានដល់អ្នកប្រើប្រាស់ដើម្បីងាយស្រួល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរំពឹងទុក ចំពោះស្ថានភាពនៃដំណើរការអាជីវកម្ម របស់ធនាគារនីមួយៗ។ ធនាគារ អេប៊ីអេ គឺជាធនាគារធំមួយ ដែលផ្តល់នូវ បច្ចេកវិទ្យាផ្នែកធនាគារចល័ត និងសេវាកម្មថ្មីៗផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និងបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន ដោយសារផលចំណេញរបស់ធនាគារ មួយនេះ។ ហេតុដូច្នេះ ក្នុងការសិក្សាស្រាវជ្រាវប្រធានបទ "ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេប៊ីអេ កម្ពុជា" ខ្ញុំនឹងផ្ដោតសំខាន់ទៅលើចំណេញបញ្ជីដូចខាងក្រោម៖

- ១- តើលទ្ធភាពសងបំណុលរយៈពេលខ្លី និងរយៈពេលវែងរបស់ធនាគារមានស្ថានភាពយ៉ាងដូចម្តេច?
- ២- តើសមត្ថភាពគ្រប់គ្រងទ្រព្យសកម្ម និងស្វែងរកប្រាក់ចំណេញយ៉ាងដូចម្តេចដែរ?

៣- តើស្ថានភាពហិរញ្ញវត្ថុនៅឆ្នាំ២០២៣ យ៉ាងណាដែរបើធៀបនឹងឆ្នាំ២០២២?

៣-គោលបំណងនៃការស្រាវជ្រាវ

ការសិក្សាពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេប៊ីអេ កម្ពុជា នេះ គឺមានគោលបំណងមួយ ចំនួនដូចខាងក្រោម៖

- ១- ស្វែងយល់ពីស្ថានភាពទូទៅរបស់ធនាគារ អេប៊ីអេ និងផលិតផលរបស់ធនាគារ។
- ២-ស្វែងយល់ពីលទ្ធភាពទូទាត់បំណុលរបស់ធនាគារ អេប៊ីអេនៅឆ្នាំ២០២៣ ដោយធៀបនឹងឆ្នាំ ២០២២។
- ៣-ស្វែងយល់ពីប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្ម ក្នុងការស្វែងរកប្រាក់ចំណេញរបស់ធនាគារ អេប៊ីអេ។
- ៤- ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយនៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។

៤-សារៈសំខាន់នៃការសិក្សា

ជួយដល់គណៈគ្រប់គ្រងក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចផ្នែកហិរញ្ញវត្ថុ អាច ឲ្យយើងយល់ដឹង អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទុកជាឯកសារ សម្រាប់និស្សិតជំនាន់ក្រោយសិក្សា ស្រាវជ្រាវ ជួយដល់វិនិយោគិន ក៏ដូចជាសាធារណៈជនទូទៅឲ្យដឹងពី ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ជាពិសេស ការសិក្សាស្រាវជ្រាវមួយនេះ ជួយឲ្យយើងពង្រីកនូវចំណេះដឹងបន្ថែមទៀត។

៥-ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ

ការសិក្សាប្រធានបទមួយនេះ នឹងផ្តោតលើផ្នែករបាយការណ៍ហិរញ្ញវត្ថុ និងទិដ្ឋភាព ប្រតិបត្តិការខ្លះៗ របស់ធនាគារ អេប៊ីអេ កម្ពុជា តែប៉ុណ្ណោះ ដោយមិនលើកយកទិដ្ឋភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុនធនាគារ ទាំងស្រុងនោះទេ ដោយលើកយករបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ តែរយៈពេលពីរឆ្នាំតែប៉ុណ្ណោះ មកធ្វើការ វិភាគ ពេលគឺឆ្នាំ២០២៣ និងឆ្នាំ២០២២។

៦-វិធីសាស្ត្រនៃការស្រាវជ្រាវ

៦.១. វិធីសាស្ត្រប្រមូលទិន្នន័យ

សម្រាប់វិធីសាស្ត្រ លើការប្រមូលទិន្នន័យក្នុងប្រធានបទ ការវិភាគរបាយការណ៍ ហិរញ្ញវត្ថុរបស់ ធនាគារ អេប៊ីអេ កម្ពុជា គឺត្រូវបានធ្វើការវិភាគតាមរយៈទិន្នន័យទីពីរ ដែលបានដកស្រង់ចេញពីប្រភព ឯកសារ ដូចខាងក្រោម៖

- តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេប៊ីអេ កម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២២។
ប្រភពឯកសារ ដែលបានដកស្រង់ចេញពីគេហទំព័រ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។
- តាមរយៈសៀវភៅសិក្សា ដែលមានការពាក់ព័ន្ធនឹងប្រធានបទ។

៦.២. វិធីសាស្ត្រវិភាគទិន្នន័យ

ឧបករណ៍វិភាគទិន្នន័យ ដូចខាងក្រោម៖

- ក. ការវិភាគតាមជួរដេក (Horizontal Analysis)
- ខ. ការវិភាគតាមជួរឈរ (Vertical Analysis)
- គ. ការវិភាគតាមអនុបាត (Ratios Analysis)

៧-របៀបសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សានេះ សេចក្តីផ្តើមត្រូវបានរៀបចំជា លំនាំបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ ដែនកំណត់នៃការស្រាវជ្រាវ វិធីសាស្ត្រនៃការស្រាវជ្រាវ និងរបៀបសម្ព័ន្ធនៃការស្រាវជ្រាវ។ ការសិក្សាមានបីជំពូក៖

• ជំពូកទី១ ៖ ការរំលឹកទ្រឹស្តី

ក្នុងជំពូកនេះ នឹងបង្ហាញអំពីលើការលើកឡើងនូវទ្រឹស្តីទាក់ទងទៅនឹងប្រធានបទ និយមន័យ និងស្ថានភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។

• ជំពូកទី២៖ ស្ថានភាពទូទៅរបស់ ធនាគារ អេប៊ីអេ កម្ពុជា

ក្នុងជំពូកនេះ នឹងបង្ហាញពីស្ថានភាពទូទៅរបស់ធនាគារ អេប៊ីអេ កម្ពុជា មានដូចជាប្រវត្តិ សង្ខេបរបស់ធនាគារ បេសកកម្ម និងទស្សនៈវិស័យ ស្លោកសញ្ញា អត្ថន័យ ផលិតផល និងសេវាកម្ម របស់ធនាគារ អេប៊ីអេ កម្ពុជា ។


• ជំពូកទី៣៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេប៊ីអេ កម្ពុជា

ក្នុងជំពូកនេះ នឹងបង្ហាញពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេប៊ីអេ កម្ពុជា ដែលបង្ហាញដូចជា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រយៈពេលពីឆ្នាំ ពេលគឺឆ្នាំ២០២៣ និងឆ្នាំ ២០២២ ការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ ការវិភាគតាមអនុបាត និងការវិភាគភាពខ្លាំងនិង ភាពខ្សោយរបស់ក្រុមហ៊ុន។

• សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

ជាចុងក្រោយ ខ្ញុំនឹងធ្វើការសន្និដ្ឋាន សម្រាប់ធនាគារ អេប៊ីអេ កម្ពុជា។

រចនាសម្ព័ន្ធនៃការស្រាវជ្រាវ



ជំពូកទី១ **វិស័យទ្រឹស្តី**

១.១. និយមន័យ និងស្ថានភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ

១.១.១. និយមន័យនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជាកំណត់ត្រាដែលឆ្លុះបញ្ចាំងពីនីតិវិធី ដែលធនាគារ បានធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងឆ្នាំសារពើពន្ធ និងត្រូវបានរៀបចំជាដាច់ខាត ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដោយផ្អែកលើគោលបំណង ដែលធនាគារយកទៅប្រើ។ ទោះបីជាធនាគារ អាចមានរបាយការណ៍មួយ ដើម្បីបង្ហាញពីលំហូរសាច់ប្រាក់ចូល និងលំហូរសាច់ប្រាក់ចេញក៏ដោយ វាពិបាកសម្រាប់អ្នកពាក់ព័ន្ធ ក្នុងការពឹងផ្អែកលើកំណត់ត្រាមួយសម្រាប់ការ សម្រេចចិត្តសំខាន់ៗ។ ដូច្នេះធនាគារត្រូវតែកត់ត្រារបាយការណ៍ហិរញ្ញវត្ថុ ទៅតាមសមាសធាតុនីមួយៗ ដើម្បីធានាថា អ្នកអានទទួលបានព័ត៌មានច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុ។

សមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុមានបួន រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬតារាងតុល្យការ។
- របាយការណ៍លទ្ធផល ឬរបាយការណ៍ចំណូល ឬរបាយការណ៍ចំណេញ-ខាត
- របាយការណ៍លំហូរសាច់ប្រាក់ និង
- របាយការណ៍ប្រាក់ចំណេញរក្សាទុក ឬរបាយការណ៍បម្រែបម្រួលមូលធន។

១.១.២. គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីសង្ខេបស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មក្នុងរយៈពេលជាក់លាក់មួយ (ត្រីមាស ឆមាស ឬប្រចាំឆ្នាំ)។ របាយការណ៍ទាំងនេះ រួមមានតារាងតុល្យការ របាយការណ៍ចំណូល របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍បម្រែបម្រួលមូលធន ហើយត្រូវតែរៀបចំដោយស្តង់ដារគណនេយ្យ ដើម្បីធានាថាការរាយការណ៍មានភាពស៊ីសង្វាក់គ្នា។ គោលបំណងនៃតារាងតុល្យការ របាយការណ៍ចំណូល របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍ទ្រព្យរបស់ម្ចាស់ហ៊ុន មានដូចខាងក្រោម៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ផ្តល់នូវព័ត៌មានលម្អិតអំពីប្រភព និងការប្រើប្រាស់មូលនិធិ។ របាយការណ៍លទ្ធផល ផ្តល់នូវព័ត៌មាននៃប្រាក់ចំណូល និងការចំណាយ។
- របាយការណ៍លំហូរសាច់ប្រាក់ ផ្តល់នូវព័ត៌មាននៃចលនាសាច់ប្រាក់ក្នុងអាជីវកម្ម។

- របាយការណ៍បម្រែបម្រួលមូលធន សង្ខេបអំពីគណនីរបស់ម្ចាស់ភាគហ៊ុន សម្រាប់រយៈពេល ជាក់លាក់ណាមួយ។

១.១.៣. សារសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុផ្តល់សារៈសំខាន់ណាស់ដល់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងជួយភាគីពាក់ព័ន្ធទាំងអស់ រួមមានគណៈគ្រប់គ្រង វិនិយោគិន អ្នកវិភាគហិរញ្ញវត្ថុ ជាដើម ធ្វើការវាយតម្លៃសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុន និងធ្វើការសម្រេចចិត្ត ដោយប្រៀបធៀបការអនុវត្តកន្លងមក និងបច្ចុប្បន្ន ហើយព្យាករណ៍ពី លទ្ធផល និងការរីកចម្រើនរបស់ក្រុមហ៊ុននាពេលអនាគត។ សារសំខាន់នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍លទ្ធផល របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍ប្រាក់ចំណេញរក្សាទុក មានដូចខាង ក្រោម៖

១.១.៣.១ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ និងផ្តល់នូវការវិនិយោគ លម្អិតនៃការវិនិយោគទ្រព្យសកម្មរបស់ធនាគារ។ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុក៏មានកម្រិតបំណុល និង ដើមទុនរបស់ធនាគារផងដែរ។ ការរួមបញ្ចូលគ្នានៃដើមទុននេះជួយឱ្យវិនិយោគិន និងម្ចាស់បំណុលយល់ពី ស្ថានភាព និងដំណើរការរបស់ធនាគារ។

១.១.៣.២ របាយការណ៍លទ្ធផល

របាយការណ៍ចំណូលមានការលក់ ការចំណាយ ការខាតបង់ និងប្រាក់ចំណេញ។ ការប្រើរបាយការណ៍ នេះ អាចជួយវិនិយោគិនវាយតម្លៃការអនុវត្តកន្លងមករបស់ក្រុមហ៊ុន ឬសហគ្រាស និងកំណត់លំហូរសាច់ប្រាក់ នាពេលអនាគតរបស់ក្រុមហ៊ុន។

១.១.៣.៣ របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់បង្ហាញពីលំហូរចូល និងលំហូរចេញនៃសាច់ប្រាក់ពីអាជីវកម្មក្នុងអំឡុង ពេលឆ្នាំហិរញ្ញវត្ថុ។ របាយការណ៍លំហូរសាច់ប្រាក់ផ្តល់នូវវិនិយោគិននូវគំនិតថា តើធនាគារ មានមូលនិធិគ្រប់ គ្រាន់សម្រាប់ចំណាយ និងទិញទំនិញដែរឬទេ។ របាយការណ៍លំហូរសាច់ប្រាក់ចែកចេញជាបីផ្នែក រួមមាន៖

- លំហូរសាច់ប្រាក់មកពីសកម្មភាពប្រតិបត្តិការ
- លំហូរសាច់ប្រាក់មកពីសកម្មភាពការវិនិយោគ និង
- លំហូរសាច់ប្រាក់មកពីសកម្មភាពហិរញ្ញប្បទាន។

១.១.៣.៤ របាយការណ៍ប្រាក់ចំណេញរក្សាទុក

របាយការណ៍ប្រាក់ចំណេញរក្សាទុកសំដៅទៅលើការផ្សះផ្សាសមតុល្យដើមគ្រា និងសមតុល្យចុងគ្រា នៃ មូលធនរបស់ធនាគារ ក្នុងអំឡុងពេលជាក់លាក់មួយ។ វាផ្សារភ្ជាប់រវាងរបាយការណ៍ លទ្ធផល និង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងរួមបញ្ចូលការទូទាត់ភាគលាភ ការបន្ថយដើមទុន ការផ្លាស់ប្តូរ គោលនយោបាយគណនេយ្យ និងការកែតម្រូវកំហុសក្នុងអំឡុងពេលមុន។

១.១.៤. អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ

អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ រួមមានដូចខាងក្រោម៖

- គណៈគ្រប់គ្រងរបស់ធនាគារ
- វិនិយោគិន
- អតិថិជន
- ដៃគូប្រកួតប្រជែង
- ភ្នាក់ងាររដ្ឋាភិបាល
- និយោជិក
- អ្នកវិភាគលើការវិនិយោគ
- អ្នកផ្តល់កម្ចី និងម្ចាស់បំណុល
- ភ្នាក់ងារវាយតម្លៃលទ្ធភាពសង
- អ្នកផ្គត់ផ្គង់

១.២. ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ

១.២.១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមការណ៍អំពី ស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្ម នៅចំណុចជាក់លាក់ មួយនៃពេលវេលា។ របាយការណ៍នេះត្រូវបានគេស្គាល់ផងដែរថាជា Statement of Financial Position ឬ Statement of Financial Condition ឬ Position Statement។ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្ហាញពី ទ្រព្យសកម្មដែលគ្រប់គ្រងដោយអាជីវកម្មនៅផ្នែកម្ខាង និងប្រភពនៃមូលទុនដែលប្រើដោយអាជីវកម្ម ដើម្បីកាន់កាប់ទ្រព្យសកម្ម ក្នុងទម្រង់នៃការរួមចំណែកដើមទុន និងបំណុលដែលមាននៅផ្នែកម្ខាងទៀត។

តារាងតុល្យការមានបីធាតុ រួមមាន៖

- ទ្រព្យសកម្ម (Assets)

តារាងទី១៖ តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

យោងតាមតារាងខាងលើ គឺជាធនធានដែលគ្រប់គ្រងដោយក្រុមហ៊ុន។ ក្រុមហ៊ុនអាចយកទម្រង់នៃទ្រព្យសកម្មរូបិ ឬទ្រព្យអរូបិ ហើយក៏អាចចាត់ថ្នាក់ដោយផ្អែកលើទ្រព្យសកម្មរយៈពេលខ្លី (ដែលអាចបំប្លែងទៅជាសាច់ ប្រាក់ក្នុងមួយឆ្នាំ) និងទ្រព្យសកម្មរយៈពេលវែង (ដែលមិនអាចបានបំប្លែងទៅជាសាច់ប្រាក់ក្នុងមួយឆ្នាំ)។

CONSOLIDATED STATEMENTS OF FINANCIAL POSITION

(In millions of Korean won, in thousands of US dollars (Note 2.29))

		December 31,	December 31,	December 31,	December 31,
	Notes	2022	2021	2022	2021
		KRW	KRW	USD	USD
Assets					
Current assets					
Cash and cash equivalents	4, 28	49,680,710	39,031,415	38,477,921	30,229,997
Short-term financial instruments	4, 28	65,102,886	81,708,986	50,422,462	63,283,957
Short-term financial assets at amortized cost	4, 28	414,610	3,369,034	321,117	2,609,331
Short-term financial assets at fair value through profit or loss	4, 6, 28	29,080	40,757	22,523	31,566
Trade receivables	4, 5, 7, 28	35,721,563	40,713,415	27,666,503	31,532,713
Non-trade receivables	4, 7, 28	6,149,209	4,497,257	4,762,589	3,483,145
Prepaid expenses		2,867,823	2,336,252	2,221,141	1,809,437
Inventories	8	52,187,866	41,384,404	40,419,724	32,052,397
Other current assets	4, 28	6,316,834	5,081,665	4,892,415	3,935,772
		218,470,581	218,163,185	169,206,395	168,968,315
Non-current assets					
Financial assets at fair value through other comprehensive income	4, 6, 28	11,397,012	13,965,839	8,827,034	10,816,602
Financial assets at fair value through profit or loss	4, 6, 28	1,405,468	1,525,344	1,088,541	1,181,385
Investment in associates and joint ventures	9	10,893,869	8,932,251	8,437,348	6,918,066
Property, plant and equipment	10	168,045,388	149,928,539	130,151,868	116,120,291
Intangible assets	11	20,217,754	20,236,244	15,658,737	15,673,057
Net defined benefit assets	14	5,851,972	2,809,590	4,532,377	2,176,039
Deferred income tax assets	25	5,101,318	4,261,214	3,950,992	3,300,328
Other non-current assets	4, 7, 28	7,041,145	6,798,952	5,453,397	5,265,819
		229,953,926	208,457,973	178,100,294	161,451,587
Total assets		448,424,507	426,621,158	347,306,689	330,419,902

ប្រភព៖ <https://images.samsung.com/is/content/samsung/assets/global/ir/docs/2022bs.pdf>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

- បំណុល (Liabilities)

តារាងទី២៖ តម្រូវនៃបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

CONSOLIDATED STATEMENTS OF FINANCIAL POSITION

(In millions of Korean won, in thousands of US dollars (Note 2.29))

		December 31,	December 31,	December 31,	December 31,
	Notes	2022	2021	2022	2021
		KRW	KRW	USD	USD
Liabilities and Equity					
Current liabilities					
Trade payables	4, 28	10,644,686	13,453,351	8,244,355	10,419,678
Short-term borrowings	4, 5, 12, 28	5,147,315	13,687,793	3,986,617	10,601,254
Other payables	4, 28	17,592,366	15,584,866	13,625,362	12,070,545
Advances received	17	1,314,934	1,224,812	1,018,422	948,622
Withholdings	4, 28	1,298,244	1,294,052	1,005,496	1,002,249
Accrued expenses	4, 17, 28	29,211,487	27,928,031	22,624,421	21,630,379
Current income tax liabilities		4,250,397	6,749,149	3,291,951	5,227,245
Current portion of long-term liabilities	4, 12, 13, 28	1,089,162	1,329,968	843,561	1,030,066
Provisions	15	5,844,907	5,372,872	4,526,905	4,161,312
Other current liabilities	4, 17, 28	1,951,354	1,492,239	1,511,331	1,155,744
		78,344,852	88,117,133	60,678,421	68,247,094
Non-current liabilities					
Debentures	4, 13, 28	536,093	508,232	415,206	393,628
Long-term borrowings	4, 12, 28	3,560,672	2,866,156	2,757,756	2,219,850
Long-term other payables	4, 28	2,753,305	2,991,440	2,132,446	2,316,883
Net defined benefit liabilities	14	268,370	465,884	207,854	360,829
Deferred income tax liabilities	25	5,111,332	23,198,205	3,958,748	17,967,108
Long-term provisions	15	1,928,518	2,306,994	1,493,645	1,786,777
Other non-current liabilities	4, 17, 28	1,171,761	1,267,183	907,535	981,439
		15,330,051	33,604,094	11,873,190	26,026,514
Total liabilities		93,674,903	121,721,227	72,551,611	94,273,608

ប្រភព៖ <https://www.samsung.com/global/ir/financial-information/audited-financial-statements/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

យោងតាមតារាងខាងលើ គឺជាទឹកប្រាក់ដែលក្រុមហ៊ុនបានជំពាក់អ្នកឱ្យខ្ចីដទៃ និងម្ចាស់បំណុលផ្សេងៗទៀត។ បំណុលត្រូវបានចាត់ថ្នាក់បន្ថែម រួមមានបំណុលរយៈពេលខ្លីដូចជា Account payable Accrued liabilities Bill payables ជាដើម ដែលក្រុមហ៊ុនត្រូវសងក្នុងរយៈពេលមួយឆ្នាំ និងបំណុលរយៈពេលវែងដូចជាប្រាក់កម្ចីតាមកាលកំណត់ ប័ណ្ណបំណុលជាដើម ដែលកាលកំណត់សងមានរយៈពេលលើសពីមួយឆ្នាំ។

- មូលធនរបស់ម្ចាស់ភាគហ៊ុន (Shareholders' Equity)

តារាងទី៣៖ គម្រូនៃមូលធនរបស់ម្ចាស់ភាគហ៊ុននៅក្នុងតារាងតុល្យការ

យោងតាមតារាងខាងលើ បានបង្ហាញថា ជាការរួមចំណែកដើមទុនរបស់ម្ចាស់ភាគហ៊ុន។ វាបង្ហាញពីការប្រាក់ដែលនៅសល់នៅក្នុងទ្រព្យសកម្មសុទ្ធ (Net Assets) របស់ក្រុមហ៊ុន បន្ទាប់ពីការដកចេញនូវបំណុល។

CONSOLIDATED STATEMENTS OF FINANCIAL POSITION

(In millions of Korean won, in thousands of US dollars (Note 2.29))

	Notes	December 31, 2022 KRW	December 31, 2021 KRW	December 31, 2022 USD	December 31, 2021 USD
Equity attributable to owners of the Company					
Preference shares	18	119,467	119,467	92,528	92,528
Ordinary shares	18	778,047	778,047	602,601	602,601
Share premium		4,403,893	4,403,893	3,410,834	3,410,834
Retained earnings	19	337,946,407	293,064,763	261,740,930	226,979,906
Other components of equity	20	1,938,328	(2,128,473)	1,501,243	(1,648,512)
		345,186,142	296,237,697	267,348,136	229,437,357
Non-controlling interests	31	9,563,462	8,662,234	7,406,942	6,708,937
Total equity		354,749,604	304,899,931	274,755,078	236,146,294
Total liabilities and equity					
		448,424,507	426,621,158	347,306,689	330,419,902

ប្រភព៖ <https://www.samsung.com/global/ir/financial-information/audited-financial-statements/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

សម្រាប់ប្រតិបត្តិការនីមួយៗនៅក្នុងតារាងតុល្យការ សមីការគណនេយ្យជាមូលដ្ឋានដូចខាងក្រោម៖

ទ្រព្យសកម្ម (Assets) = បំណុល (Liabilities) + មូលធនម្ចាស់ភាគហ៊ុន (Shareholders' Equity)

ប្រភព៖ អ្នកនិពន្ធ

តារាងទី៤៖ គម្រោងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

Young Company Balance Sheet As of December, 20XX		
Current Assets:		
Cash		XXXX
Marketable Securities		XXXX
Accounts Receivable		XXXX
Inventories		XXXX
Prepaid Expense		XXXX
Total Current Assets		XXXX
Property, Plant, and Equipment		
Land		XXXX
Building and Equipment		XXXX
Less Accumulated Depreciation		(XXXX)
Net Property, Plant, and Equipment		XXXX
Total property, Plant, and Equipment		XXXX
Other Assets		
Investments		XXXX
Intangible Assets		XXXX
Total Assets		XXXX
Current Liabilities		
Account Payable		XXXX
Salaries Payable		XXXX
Taxes Payable		XXXX
Accrued Expense		XXXX
Total Current Liabilities		XXXX
Non-Current Liabilities		
Long Term Debt		XXXX
Total liabilities		XXXX
Shareholder's Equity		

ប្រភព៖ <https://www.forafinancial.com/blog/small-business/how-to-prepare-an-income-statement/> (ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

១.២.២. របាយការណ៍លទ្ធផល

របាយការណ៍លទ្ធផល រាយការណ៍ពីដំណើរការហិរញ្ញវត្ថុរបស់អាជីវកម្ម ក្នុងរយៈពេលរយៈពេលមួយ ដែលមាន ប្រាក់ចំណូល (រួមបញ្ចូលលំហូរសាច់ប្រាក់ចូលទាំងអស់ពីការលក់ទំនិញ និងការផ្តល់សេវា) និង ការចំណាយ(ដែលមានលំហូរសាច់ប្រាក់ទាំងអស់ដែលកើតឡើងនៅក្នុងការផលិតទំនិញនិងការផ្តល់សេវា)

ចំណូលលើសពីការចំណាយ នាំឱ្យប្រាក់ចំណេញ និងផ្ទុយមកវិញ ប្រសិនបើការចំណាយលើសពីចំណូល នាំឱ្យមានការខាតបង់សម្រាប់អាជីវកម្មក្នុងអំឡុងពេលនោះ។ សូមពិនិត្យមើលតម្រូវក្នុងតារាងទី៦ ខាងក្រោម៖

តារាងទី៥៖ តម្រូវបាយការណ៍ចំណូល

[Your Company Name] Income Statement For the Year Ended [Mmmm Dd, 200X]		
Revenue:		
Gross Sales		\$0.00
Less: Sales Returns and Allowances		\$0.00
Net Sales		<u>\$0.00</u>
Cost of Goods Sold:		
Beginning Inventory	\$0.00	
Add: Purchases	\$0.00	
Freight-in	\$0.00	
Direct Labor	\$0.00	
Indirect Expenses	\$0.00	
	<u>\$0.00</u>	
Less: Ending Inventory	\$0.00	
Cost of Goods Sold		<u>\$0.00</u>
Gross Profit (Loss)		<u>\$0.00</u>
Expenses:		
Advertising	\$0.00	
Amortization	\$0.00	
Bad Debts	\$0.00	
Bank Charges	\$0.00	
Charitable Contributions	\$0.00	
Commissions	\$0.00	
Contract Labor	\$0.00	
Credit Card Fees	\$0.00	
Delivery Expenses	\$0.00	
Depreciation	\$0.00	
Dues and Subscriptions	\$0.00	
Insurance	\$0.00	
Interest	\$0.00	
Maintenance	\$0.00	
Miscellaneous	\$0.00	
Office Expenses	\$0.00	
Operating Supplies	\$0.00	
Payroll Taxes	\$0.00	
Permits and Licenses	\$0.00	
Postage	\$0.00	
Professional Fees	\$0.00	
Property Taxes	\$0.00	
Rent	\$0.00	
Repairs	\$0.00	
Telephone	\$0.00	
Travel	\$0.00	

ប្រភព៖ <https://www.forafinancial.com/blog/small-business/how-to-prepare-an-income-statement/> (ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

១.២.៣. របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍នេះបង្ហាញពីចលនាសាច់ប្រាក់ចេញ និងចូលនៅក្នុងអាជីវកម្ម និងធ្វើឱ្យមានការប្រែប្រួលនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ហេតុផលចម្បងនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ គឺដើម្បីបំពេញ

បន្ថែមនូវរបាយការណ៍ប្រាក់ចំណូល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ពីព្រោះរបាយការណ៍ទាំងពីរនេះ មិនផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីចលនាសាច់ប្រាក់របស់ក្រុមហ៊ុននោះទេ។

របាយការណ៍លំហូរសាច់ប្រាក់ ជួយដល់អ្នកពាក់ព័ន្ធអាជីវកម្មផ្សេងៗ ឲ្យយល់អំពីប្រភពនៃសាច់ប្រាក់ និងការប្រើប្រាស់នៃសាច់ប្រាក់។ របាយការណ៍លំហូរសាច់ប្រាក់ចែកចេញជាបីផ្នែក ដូចខាងក្រោម៖

- លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការចាប់ផ្តើមពីប្រាក់ចំណេញប្រតិបត្តិការ និងបំប្លែងប្រាក់ចំណេញប្រតិបត្តិការទៅជាសាច់ប្រាក់។
- លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ រួមមានការទិញយកទ្រព្យសកម្មរយៈពេលវែងទាំងអស់ និង ការបោះចោល ឬ លក់ទ្រព្យសកម្មរយៈពេលវែង និងការវិនិយោគផ្សេងទៀតដែលមិនត្រូវបានរាប់ បញ្ចូលក្នុងសាច់ប្រាក់ ដែលរួមបញ្ចូលផងដែរនូវការទទួលបានប្រាក់ និងភាគលាភពីការវិនិយោគ។
- លំហូរសាច់ប្រាក់ពីហិរញ្ញប្បទាន ជាផ្នែកមួយសម្រាប់ការប្រើប្រាស់មូលធនជាសាច់ប្រាក់ និងការផ្លាស់ប្តូរនៃប្រាក់កម្ចី។ វារួមបញ្ចូលនៃការទូទាត់ភាគលាភដល់ម្ចាស់ភាគហ៊ុន លំហូរសាច់ប្រាក់ដែលកើតចេញពីការសងប្រាក់កម្ចី និងការខ្ចីប្រាក់ថ្មីៗ និងការបោះផ្សាយនូវចេញមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាដើម។

តារាងទី៦៖ គម្រោងរបាយការណ៍លំហូរសាច់ប្រាក់

Young Company Statement of Cash Flow For Year Ended December 31,20XX	
Net Income	xxxx
Cash Flow from Operating Activities	
Increase Account Receivable	xxxx
Depreciation Expense	(xxxx)
Loss on Sale of Plant Assets	xxxx
Net Cash provided by Operating Activities	xxxx
Cash flow from investing activities	
Cash Receivable from sale of Plant Assets	xxxx
Cash Paid for Purchased Plant Assets	(xxxx)
Net Cash Provided by Investing activities	xxxx
Cash Flow from Financing Activities	
Cash Received from Issue Stock	xxxx
Cash paid for Dividend	(xxxx)
Net Cash flow from Financing Activities	xxxx
Net Increase/ Decrease in Cash	xxxx
Cash Balance at Prior Period-End	xxxx

ប្រភព៖ <https://www.forafinancial.com/blog/small-business/how-to-prepare-an-income-statement/> (ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

១.២.៤. របាយការណ៍ប្រាក់ចំណេញរក្សាទុក

របាយការណ៍ប្រាក់ចំណេញរក្សាទុក គឺជាធាតុផ្សំមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលរាយការណ៍អំពីទឹកប្រាក់ និងប្រភពទុននៃការផ្លាស់ប្តូរបស់ម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្ម ក្នុងរយៈពេលមួយ។ របាយការណ៍នេះសង្ខេបការផ្លាស់ប្តូរនៃដើមទុន និងទុនបម្រុងរបស់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំសារពើពន្ធ។

របាយការណ៍ប្រាក់ចំណេញរក្សាទុកនេះ រួមបញ្ចូលទាំងប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន និងរៀបចំគណនីមូលធនទាំងដើមគ និងចុងគ្រា រួមទាំងដើមទុនដំបូង ដើមទុនដែលបានបង់បន្ថែម ប្រាក់ចំណូលដែលបានរក្សាទុក និងប្រាក់ចំណូលបង្កសរុបផ្សេងទៀត។ សូមពិនិត្យមើលតម្រក្នុងតារាងទី៧ ខាងក្រោម៖

តារាងទី៧៖ តម្រូវរបាយការណ៍ប្រាក់ចំណេញរក្សាទុក

COMPANY NAME STATEMENT OF RETAINED EARNINGS For the Year Ended December 31, 2015	
Retained earnings at the beginning of the period	\$ XXXX
Add: net income (or less: net loss)	XXXX
Less: dividends	XXXX
Retained earnings at the end of the period	\$ XXXX

ប្រភព៖ <https://www.forafinancial.com/blog/small-business/how-to-prepare-an-income-statement/> (ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

១.៣. វិធីសាស្ត្រតុលការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

១.៣.១. គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងសំខាន់នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនមួយ គឺផ្តល់ព័ត៌មានចាំបាច់ដោយទាមទារដោយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើការសម្រេចចិត្ត ការវាយតម្លៃប្រតិបត្តិការបច្ចុប្បន្ន និងឆ្នាំមុន ធ្វើការព្យាករណ៍ភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មជាដើម។ គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

- ដើម្បីយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន៖ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ភាគហ៊ុន មានបំណងចង់ដឹងថា តើក្រុមហ៊ុនកំពុងធ្វើដំណើរក្នុងទិសដៅសមស្រប ឬយឺតយ៉ាវក្នុងគោលដៅរបស់ពួកគេ ដែលពួកគេបាន គ្រោងទុកនាពេលកន្លងមក។ ការកត់ត្រាជាទៀងទាត់នៃប្រតិបត្តិការហិរញ្ញវត្ថុ ជួយឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់ភាគហ៊ុនយល់ពីស្ថានភាពហិរញ្ញវត្ថុ និងព្យាករណ៍ការរំពឹងទុកកាន់តែប្រសើរឡើង។

- ការកាត់បន្ថយភាពមិនប្រក្រតីនៃប្រតិបត្តិការប្រចាំថ្ងៃ៖ ការកាត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ ពេលគឺ ប្រាក់ចំណាយ ឬលទ្ធផលចំណូល ឬរបាយការណ៍ផ្សេងទៀត ជួយអ្នកគ្រប់គ្រងយល់ដឹងពីទីតាំង ឬយុទ្ធសាស្ត្រដែលពួកគេត្រូវការដើម្បីកែលម្អ និងធ្វើការសម្រេចចិត្តរហ័សប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានភាពខុសគ្នាណាមួយដែលកើតមានឡើង។
- ការសម្រេចចិត្តនាពេលអនាគត៖ របាយការណ៍ប្រចាំត្រីមាស ក៏ដូចជាការលក់ ការទិញ ការជួញដូរ ឬផលិតកម្ម ជួយអ្នកគ្រប់គ្រងឲ្យប្រតិបត្តិផែនការរបស់ពួកគេកាន់តែប្រសើរឡើង នេះផ្តល់ឲ្យអ្នកគ្រប់គ្រងនូវឱកាស ដើម្បីធ្វើការសម្រេចចិត្តនាពេលអនាគត ជាមួយនឹងព័ត៌មានដែលអាចទុកចិត្តបាន។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុនៅលើមូលដ្ឋានរយៈពេលខ្លី ជួយឲ្យក្រុមហ៊ុនធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ វាអាចមានហេតុផលជាច្រើន នៃការធ្លាក់ចុះនៃប្រាក់ចំណេញប្រតិបត្តិការដូចជាការកើនឡើងនៃតម្លៃធាតុដើម ការធ្លាក់ចុះនៃតម្លៃលក់ដោយសារតែតម្រូវការ ឬការកើនឡើង នៃការចំណាយដោយប្រយោល ដូចជាប្រាក់ឈ្នួល ឬអគ្គិសនី ហើយក្រុមហ៊ុនបន្ទាប់ពីពិនិត្យហើយ ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រនាពេលអនាគត និងធ្វើការសម្រេចចិត្តមួយចំនួន អាស្រ័យលើហេតុផល សមស្របជាច្រើន។ របាយការណ៍ហិរញ្ញវត្ថុជួយពន្យល់ពីហេតុផល និងធ្វើការសម្រេចចិត្តនាពេល អនាគត អាស្រ័យលើស្ថានភាព។ ជាឧទាហរណ៍ ចូរសន្មតថា តម្លៃលក់ធ្លាក់ចុះ បន្ទាប់មក អ្នក គ្រប់គ្រងអាចចាត់វិធានការចាំបាច់ ដើម្បីស្វែងយល់អំពីស្ថានភាពទីផ្សារនាពេលអនាគត ហើយ កំណត់មូលហេតុនៃការធ្លាក់ចុះនៃតម្លៃលក់ និងជ្រើសរើសយុទ្ធសាស្ត្រមួយសមស្របនឹងទីផ្សារ។
- ការកាត់បន្ថយឱកាសនៃការក្លែងបន្លំ៖ ការមិនបានយកចិត្តទុកដាក់ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុ អាចធ្វើឲ្យមានឱកាសនៃការក្លែងបន្លំ។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ នឹងធ្វើឲ្យប្រាកដថា បុគ្គលិកដឹងអំពីអ្នកគ្រប់គ្រងដឹងពីអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងក្រុមហ៊ុន។ ម្យ៉ាងទៀត ប្រសិនបើមានការសង្ស័យណាមួយកើតឡើងលើធាតុហិរញ្ញវត្ថុណាមួយ អ្នកគ្រប់គ្រងអាចពិនិត្យមើលបញ្ហានេះ ហើយនឹងអាចដោះស្រាយវាបានដោយមិនមានការខាតបង់បន្ថែម ឬនាពេលអនាគត។

សរុបសេចក្តីមក របាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ វិនិយោគិន ត្រូវវិភាគរបាយការណ៍ហិរញ្ញវត្ថុ មុនពេលធ្វើការវិនិយោគលើក្រុមហ៊ុនមួយ។

- ដូចគ្នាដែរ ធនាគារនឹងមានភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន ដែលរក្សានូវរបាយការណ៍ហិរញ្ញវត្ថុបានល្អ និងបង្ហាញរូបភាពច្បាស់លាស់នៃប្រាក់ចំណេញរបស់ពួកគេ។ នេះធ្វើឲ្យធនាគារ កាន់តែមានទំនុកចិត្តថា ក្រុមហ៊ុននឹងអាចទូទាត់កាតព្វកិច្ចបំណុលនាពេលអនាគត។

- ភ្នាក់ងាររដ្ឋាភិបាលធ្វើការប្រមូលពន្ធពីក្រុមហ៊ុន គឺធ្វើឡើងដោយផ្អែកលើព័ត៌មានដែលផ្តល់ដោយរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវដាក់លិខិតប្រកាសពន្ធ ដែលត្រូវបានវិភាគដោយអាជ្ញាធរនៃរដ្ឋាភិបាល។
- ក្រុមហ៊ុនដែលមានការវិភាគហិរញ្ញវត្ថុជាទៀងទាត់ អាចដោះស្រាយបញ្ហាបានភ្លាមៗក្នុងរយៈពេលណាមួយនិងអាចជ្រើសរើសយុទ្ធសាស្ត្រដែលអាចជួយក្រុមហ៊ុនសម្រេចបាននូវគោលដៅនាពេលអនាគត។
- ដូចគ្នានេះផងដែរ ក្រុមហ៊ុនដែលមានការយល់ដឹងកាន់តែច្បាស់អំពីហិរញ្ញវត្ថុរបស់ពួកគេអាចកាត់បន្ថយបាតកូតអាក្រក់ ដោយប្រើប្រាស់វិធីសាស្ត្រស៊ើបអង្កេតជាមុន ដោយសារក្រុមហ៊ុនយល់ដឹងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

១.៣.២. ឧបករណ៍ក្នុងការវិភាគ

ឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ អាចមានភាពសំខាន់ក្នុងការវាយតម្លៃប្រតិបត្តិការរបស់ ក្រុមហ៊ុនមួយ និងនិន្នាការក្នុងការប្រតិបត្តិការនេះ។ ជាការពិតអ្នកវិភាគបានបម្លែងទិន្នន័យទៅជាអង្វាស់ហិរញ្ញវត្ថុ ដែលជួយក្នុងការសម្រេចចិត្តការវិភាគជួយក្នុងការផ្តល់ចម្លើយសម្រាប់សំណួរដូចជា៖ តើក្រុមហ៊ុនបានធ្វើ ប្រតិបត្តិការណ៍ជោគជ័យដោយរបៀបណា ដោយទាក់ទងនឹងប្រតិបត្តិការពិពេលមុន និងដៃគូប្រជែងរបស់ពួកគេ? តើក្រុមហ៊ុនទំនងជានឹងធ្វើយ៉ាងណានៅពេលខាងមុខ? ផ្អែកលើការរំពឹងទុកលើប្រតិបត្តិការណ៍នាពេល អនាគត តើអ្វីដែលជាតម្លៃរបស់ក្រុមហ៊ុននេះ ឬតម្លៃមូលបត្រដែលបានបោះផ្សាយ??

១.៣.២.១ ការវិភាគតាមជួរដេក (Horizontal Analysis)

ការវិភាគតាមជួរដេក គឺជាវិធីសាស្ត្រមួយ ដែលពឹងផ្អែកលើ ទិន្នន័យប្រវត្តិសាស្ត្រ ការវិភាគតាមជួរដេក បកស្រាយការផ្លាស់ប្តូរ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំចំនួនពីរ ឬច្រើន។ ការវិភាគតាមជួរដេក តំណាងឲ្យការ ផ្លាស់ប្តូរភាគរយ នៅក្នុងធាតុបន្ទាត់ដូចគ្នា។ ការវិភាគជួរដេក ក៏អាចត្រូវបានប្រៀបធៀបជាមួយការវិភាគជួរឈរ ផងដែរ។ រូបមន្តនៃការវិភាគតាមជួរដេក មានបង្ហាញដូចខាងក្រោម៖

$$\text{Horizontal Analysis Formular} = \frac{\text{Amount in Comparison Year} - \text{Amount in Base Year}}{\text{Amount in Base Year}} \times 100$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

១.៣.២.២ ការវិភាគតាមជួរឈរ (Vertical Analysis)

ការវិភាគតាមជួរឈរ គឺជាវិធីសាស្ត្រមួយនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដែលធាតុនីមួយៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាភាគរយនៃតួលេខមូលដ្ឋាន។ ការវិភាគតាមជួរឈរគឺជាវិធីសាស្ត្រដ៏ពេញនិយមមួយ នៃរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានប្រើប្រាស់ ព្រោះវាសាមញ្ញ និងងាយស្រួលបកស្រាយ។ ធាតុរបាយការណ៍លទ្ធផលទាំងអស់ ត្រូវបានបញ្ជាក់ជាភាគរយ ធៀបនឹងការលក់សរុប។ ដូចគ្នានេះដែរ ធាតុទាំងអស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានបញ្ជាក់ជាភាគរយ ធៀបនឹងទ្រព្យសកម្មសរុប។ រូបមន្តនៃការវិភាគតាមជួរឈរ មានបង្ហាញដូចខាងក្រោម៖

$$\text{Vertical Analysis Formula (Income Statement)} = \frac{\text{Income Statement Item}}{\text{Total Sales}} \times 100$$

$$\text{Vertical Analysis Formula (Balance Sheet)} = \frac{\text{Balance Sheet Item}}{\text{Total Assets}} \times 100$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ដើម្បីបង្កើនប្រសិទ្ធភាពនៃការវិភាគតាមជួរឈរ របាយការណ៍ហិរញ្ញវត្ថុជាច្រើនឆ្នាំ អាចត្រូវយកមកធ្វើការ ប្រៀបធៀប ការវិភាគនេះធ្វើឲ្យកាន់តែងាយស្រួល ក្នុងការប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនមួយផ្សេងទៀត ដោយសារក្រុមហ៊ុនមួយអាចមើលឃើញសមាមាត្រនៃគណនីពាក់ព័ន្ធផ្សេងទៀត។

គុណសម្បត្តិ នៃការវិភាគតាមជួរឈរ៖

- វិធីសាស្ត្រមួយ ដែលងាយស្រួល ក្នុងការវិភាគហិរញ្ញវត្ថុ និងផ្តល់នូវភាគរយដែលអាច ប្រៀបធៀបបានជាមួយនឹងឆ្នាំមុន។
 - ការវិភាគបញ្ជាក់មានសារៈសំខាន់ផងដែរក្នុងការប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងរបាយការណ៍ឆ្នាំមុន និងការវិភាគប្រាក់ចំណេញ ឬការខាតបង់នៃអំឡុងពេលនោះ។
 - ជួយឲ្យយល់អំពីសមាសធាតុផ្សេងៗដូចជា ថ្លៃដើម ការចំណាយ ទ្រព្យសកម្ម និងបំណុល។
- គុណវិបត្តិ នៃការវិភាគតាមជួរឈរ៖
- ការវិភាគតាមជួរឈរ មិនជួយឲ្យធ្វើការសម្រេចចិត្តមានប្រសិទ្ធភាពនោះទេ ដោយសារតែមិនមានបង្ហាញភាគរយ ឬសមាមាត្រស្តង់ដារ ទាក់ទងនឹងការផ្លាស់ប្តូរសមាសធាតុរបាយការណ៍លទ្ធផល ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

- សន្ទនីយភាពរបស់ក្រុមហ៊ុន មិនអាចវាស់វែងបានច្បាស់លាស់ដោយប្រើការវិភាគនេះទេ។
- ការវិភាគគុណភាព មិនត្រូវបានធ្វើឡើងដោយប្រើការវិភាគតាមជួរឈរ នៃរបាយការណ៍ ហិរញ្ញវត្ថុទេ ដោយសារមិនមានធាតុនៃអនុបាតហិរញ្ញវត្ថុ។

១.៣.១.៣ ការវិភាគតាមអនុបាត (Ratio Analysis)

ការវិភាគតាមអនុបាត គឺជាឧបករណ៍ទូទៅមួយ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដែលវាជួយពណ៌នាអំពីសមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីបើជាបច្ចេកទេសដ៏ពេញនិយម និងមានប្រយោជន៍ សម្រាប់ការបកស្រាយរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ការវិភាគតាមអនុបាត មានដែនកំណត់របស់វា។ ដែនកំណត់ដ៏សំខាន់បំផុតមួយចំនួន នៃការវិភាគតាមអនុបាតរួមមានដូចខាងក្រោម៖

- មិនគិតពីទំហំអាជីវកម្ម ៖ ការវិភាគតាមអនុបាត បង្វែរការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់នូវតួ លេខ និងរបាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្ម ដោយសារតែការវិភាគតាមអនុបាត មិនគិតពីទំហំនៃ អាជីវកម្ម និងអំណាចទិញ និងទំហំសេដ្ឋកិច្ច ទោះជាអាជីវកម្មខ្នាតធំ ឬខ្នាតតូច។ ការវិភាគតាមអនុបាត មិនគិតពីកត្តាបែបនេះ ដែលជះឥទ្ធិពលដល់ដំណើរការរបស់ក្រុមហ៊ុនទេ។ មិនបានកំណត់នូវបំណុលយថាហេតុ៖ ដែនកំណត់មួយទៀតនៃការវិភាគតាមអនុបាត គឺមិនគិតពីការ ទទួលខុសត្រូវ លើបំណុលដែលអាចកើតមានណាមួយឡើយ នាពេលអនាគត។ បំណុលយថាហេតុ អាចកើតឡើងអាស្រ័យលើកត្តាខាងក្រៅមួយចំនួន ដូចជាបញ្ហាវិវាទជាដើម។ ប្រសិនបើបញ្ហាវិវាទបណ្តាលឲ្យមានលទ្ធផលអវិជ្ជមានសម្រាប់អាជីវកម្ម ព្រឹត្តិការណ៍បែបនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទោះជាយ៉ាងណាក៏ដោយ ការវិភាគតាមអនុបាត មិនបាន ពិចារណាបញ្ហាទាំងនេះទេ ទោះបីជាបំណុលយថាហេតុ អាចមានផលប៉ះពាល់ជាសារវន្តលើសុខ ភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក៏ដោយ។
- មិនបានរួមបញ្ចូលគោលការណ៍គណនេយ្យ ការវិភាគតាមអនុបាត មិនរួមបញ្ចូលផលប៉ះពាល់នៃគោលនយោបាយគណនេយ្យដែលត្រូវបានអនុម័តដោយអាជីវកម្ម ក្នុងការទទួលស្គាល់ប្រាក់ចំណូល និងការចំណាយនោះទេ។ ការប្រៀបធៀប លទ្ធផលរវាងក្រុមហ៊ុន ដែលផ្អែកលើការវិភាគតាមអនុបាត នឹងមានភាពលំអៀង ហើយនឹងមិនបង្ហាញពីការប្រៀបធៀបពិតរវាងក្រុមហ៊ុននោះទេ។ ជាក់ស្តែង ក្រុមហ៊ុនដែលរាយការណ៍ការរំលោភលើទ្រព្យសកម្មរយៈ

ពេលវែងដោយផ្អែកលើវិធីសាស្ត្រ Straight Line ហើយក្រុមហ៊ុនដែលរាយការណ៍ការរំលោះដោយផ្អែកលើវិធីសាស្ត្រ Declining Balance នឹង រាយការណ៍ពីប្រាក់ចំណេញសុទ្ធផ្សេងៗគ្នា។ ដូចគ្នានេះដែរ ក្រុមហ៊ុនដែលប្រឈមនឹងចលនារូបិយ ប័ណ្ណនឹងរងផលប៉ះពាល់ខុសៗគ្នា ប៉ុន្តែការវិភាគតាមអនុបាតនឹងមិនអាចចាប់យកដូចគ្នា នៅក្នុង របាយការណ៍ហិរញ្ញវត្ថុបានទេ។

- ការកត់ត្រាមិនបានត្រឹមត្រូវលើបញ្ជីគណនេយ្យ៖ របាយការណ៍ហិរញ្ញវត្ថុអាចនឹងមិនត្រូវតាមឋានានុក្រម ប្រសិនបើមានការកត់ត្រាមិនបានត្រឹមត្រូវលើបញ្ជីគណនេយ្យ។ គោលនយោបាយ គណនេយ្យដែលត្រូវបានអនុម័តដោយក្រុមហ៊ុន មានផល ប៉ះពាល់យ៉ាងសំខាន់ លើការវិភាគតាម អនុបាត។ ក្រុមហ៊ុនបានកត់ត្រាចំណូលដែលអតិថិជនមិនបានទូទាត់លុយមកវិញ ដែលជាផ្នែកមួយ នៃចំណូលរបស់ខ្លួន។ វាអាចបែងចែកការចំណាយអាជីវកម្មទៅជាការចំណាយ(Bad Debt Expense) ដដែលៗ ដែលអាចប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងការវិភាគតាមអនុបាតនៃលទ្ធផល។ តាមរយៈការជ្រើសរើសគោលនយោបាយគណនេយ្យបែបនេះ បានលំអៀងលើតួលេខរបាយការណ៍ហិរញ្ញវត្ថុដែលបានជ្រើសរើសដោយអ្នកគ្រប់គ្រង។ ការវិភាគតាមអនុបាតនឹងមិនអាច ទទួលយកបាន ប្រសិនបើមានការផ្លាស់ប្តូរនូវ នីតិវិធីគណនេយ្យ និងគោលនយោបាយដែលបានអនុម័តដោយអាជីវកម្ម។ ជាក់ស្តែង ក្រុមហ៊ុនដែលផ្លាស់ប្តូរពីវិធីសាស្ត្រនៃការវាយតម្លៃសន្និធិLIFO ទៅវិធី សាស្ត្រFIFO វិញ ឬពីវិធីសាស្ត្រFIFO ទៅវិធីសាស្ត្រLIFO វានឹងមានការប្រែប្រួលយ៉ាងសំខាន់នៅក្នុងផលចំណេញ និងអនុបាតសាច់ប្រាក់របស់ខ្លួន ដែលនឹងធ្វើឲ្យការវិភាគតាមបែបសមាមាត្រមិនមាន ប្រសិទ្ធភាព។
- មិនអាចយកមកប្រៀបធៀបឧស្សាហកម្មផ្សេងៗ៖ អាជីវកម្មផ្សេងៗគ្នាដែលប្រតិបត្តិការក្នុងឧស្សាហកម្មផ្សេងៗគ្នា ពិបាកបកស្រាយដោយផ្អែកលើការវិភាគតាមអនុបាត។ ជាឧទាហរណ៍ ក្រុមហ៊ុនដែល ប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យនឹងមានផលចំណេញទាបបំផុត Return on Capital Employed ដោយសារទ្រព្យសកម្ម ដែលកាន់កាប់ដោយក្រុមហ៊ុនទាំងនោះ ត្រូវបានប្រែប្រួលជាប្រចាំ ដែលធ្វើឲ្យបង្កើនចំនួនមូលធនរបស់ក្រុមហ៊ុន។ ទោះយ៉ាងណាក៏ដោយ មានឧស្សាហកម្មមួយចំនួន ដែលទ្រព្យសកម្មមិនត្រូវបានគេតម្រូវ ដែលធ្វើឲ្យមានការពិបាក ក្នុងការប្រៀបធៀបដោយផ្អែកលើការ វិភាគតាមអនុបាត។

- ផ្អែកលើព័ត៌មានដែលមានស្រាប់៖ ដែនកំណត់មួយទៀត គឺផ្អែកលើតួលេខចាស់ដែលបានរាយការណ៍ដោយអាជីវកម្ម ហើយដូច្នេះ យើងមិនអាចយកមកព្យាករណ៍នាពេលខាងមុខថា ក្រុមហ៊ុននឹងវិវត្តន៍ទៅយ៉ាងណាឡើយ។ តួលេខទាំងនេះនឹងមិនមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ នៅពេលដែលក្រុមហ៊ុនបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួន។
- មិនគិតពីផលប៉ះពាល់នៃអតិផរណា ការវិភាគអនុបាត មិនរួមបញ្ចូលផលប៉ះពាល់នៃអតិផរណា ប្រសិនបើការកើនឡើងនៃការលក់ដោយរួមបញ្ចូលនូវអត្រាអតិផរណា ប្រាក់ចំណូលរបស់អាជីវកម្ម នឹងហាក់ដូចជាកើនឡើងជាងឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញនៅរក្សានៅដដែលដោយសារផលប៉ះពាល់នៃអតិផរណា។
- មិនរាប់បញ្ចូលផលប៉ះពាល់នៃលក្ខខណ្ឌរបស់ទីផ្សារ៖ ការវិភាគតាមអនុបាត មិនរួមបញ្ចូលផលប៉ះពាល់នៃលក្ខខណ្ឌទីផ្សារលើដំណើរការអាជីវកម្មទេ។
- ផលប៉ះពាល់នៃរដូវកាលនៃធុរកិច្ច៖ ដែនកំណត់មួយទៀត គឺកត្តារដូវកាលប៉ះពាល់ដល់អាជីវកម្មជាច្រើន ហើយការវិភាគតាមអនុបាតនឹងពុំមានប្រសិទ្ធភាព ដែលនាំឲ្យមានការបកស្រាយខុសនៃការវិភាគតាមអនុបាតបែបនេះ។
- កាលបរិច្ឆេទជាក់លាក់មួយ៖ ការវិភាគតាមអនុបាតដោយប្រើប្រាស់តម្លៃបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ ភាគច្រើនត្រូវបានបង្ហាញនៅតម្លៃចាស់ និងរបាយការណ៍លទ្ធផល ដែលបង្ហាញពីប្រតិបត្តិការពេញមួយឆ្នាំក្នុងតម្លៃបច្ចុប្បន្ន ការវិភាគតាមអនុបាតបែបនេះ អាចបង្កើតព័ត៌មានខុសជាច្រើនក្នុងចំណោមអ្នកប្រើប្រាស់ដោយសារកាលបរិច្ឆេទមិនដូចគ្នា។

១.៣.១.៤. ប្រភេទនៃអនុបាតហិរញ្ញវត្ថុ

អនុបាតហិរញ្ញវត្ថុ គឺជាអនុបាតដែលត្រូវបានប្រើ ដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុ ក្នុងគោលបំណងវាយតម្លៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ អនុបាតទាំងនេះត្រូវបានបែងចែកទៅជាប្រាំ (៥) ប្រភេទធំៗដែលរួមមាន៖

i. អនុបាតសន្ទនីយភាព (Liquidity ratios)

អនុបាតសន្ទនីយភាព វាស់ស្ទង់ពីសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការទូទាត់បំណុលរយៈពេលខ្លីដែលរួម មានអនុបាតដូចខាងក្រោម៖

ក. អនុបាតចរន្ត (Current Ratio)

អនុបាតចរន្តកំណត់ពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់បំណុលរយៈពេលខ្លី ដោយប្រើប្រាស់ទ្រព្យ សកម្មរយៈពេលខ្លី។ អនុបាតចរន្តដែលទាបជាង ១ បង្ហាញថាក្រុមហ៊ុនមិនអាចទូទាត់បំណុលរយៈពេលខ្លីរបស់ ខ្លួនទាន់ពេលទេ អនុបាតខ្ពស់ជាង ១ ក្រុមហ៊ុនមានលទ្ធភាពប្រើប្រាស់ទ្រព្យសកម្មរយៈពេលខ្លីក្នុងការទូទាត់បំណុលរយៈពេលខ្លី។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Current Ratio} = \text{Current Assets} / \text{Current Liabilities}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ខ. អនុបាតបង្វិលរហ័ស (Quick Ratio)

អនុបាតបង្វិលរហ័សកំណត់ពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់បំណុលរយៈពេលខ្លីជាមួយនឹង ទ្រព្យបង្វិលរហ័ស។ ទ្រព្យបង្វិលរហ័សមិនរាប់បញ្ចូលសន្និធិ និងទ្រព្យសកម្មរយៈពេលខ្លីផ្សេងៗទៀត ដែលមិន អាចបំប្លែងទៅជាសាច់ប្រាក់បានភ្លាមៗ។ ប្រសិនបើអនុបាតបង្វិលរហ័សខ្ពស់ជាង ១ នោះក្រុមហ៊ុនមានសាច់ ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុលរយៈពេលខ្លី។ ប៉ុន្តែប្រសិនបើទាបជាង ១ បង្ហាញថាក្រុមហ៊ុនពឹងផ្អែក ខ្លាំងពេកលើសន្និធិ ដើម្បីទូទាត់បំណុលរយៈពេលខ្លី។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Quick Ratio} = (\text{Current Assets} - \text{Inventory}) / \text{Current Liabilities}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

គ. អនុបាតសាច់ប្រាក់ (Cash Ratio)

អនុបាតសាច់ប្រាក់កំណត់ពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់បំណុលរយៈពេលខ្លីជាមួយនឹងសាច់ប្រាក់ និងសមមូលសាច់ប្រាក់។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Cash Ratio} = \text{Cash and Cash Equivalent} / \text{Current Liabilities}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ឃ. អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ (Operating Cash Flow Ratio)

អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ កំណត់ពីពេលវេលាដែលក្រុមហ៊ុនអាចទូទាត់បំណុល រយៈពេលខ្លី ជាមួយនឹងលំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Operating Cash Flow Ratio} = \frac{\text{Operating Cash Flow}}{\text{Current Liabilities}}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ii. អនុបាតនៃលទ្ធភាពបំណុល (Leverage Ratios)

អនុបាតបំណុលបង្ហាញថា តើក្រុមហ៊ុនមួយបានពឹងផ្អែកទៅលើបំណុលប៉ុន្មាន សម្រាប់ប្រតិបត្តិការរបស់ ខ្លួន។ ដូច្នេះ វាមានសារៈសំខាន់សម្រាប់ធនាគារ និងវិនិយោគិនដែលមានបំណងចង់វិនិយោគនៅក្នុងក្រុមហ៊ុន។ អនុបាតបំណុលខ្ពស់ បង្កើនការប្រឈមមុខនឹងហានិភ័យ និងកាត់បន្ថយការរីកចម្រើននៃក្រុមហ៊ុន ប៉ុន្តែវាក៏ មានសក្តានុពល សម្រាប់ប្រាក់ចំណេញខ្ពស់ផងដែរ ដែលរួមមានអនុបាតដូចខាងក្រោម៖

ក. អនុបាតបំណុល (Debt Ratio)

អនុបាតបំណុលនេះជួយកំណត់សមាមាត្រនៃការខ្ចីប្រាក់នៃដើមទុនរបស់ក្រុមហ៊ុន។ លើសពីនេះ វាបង្ហាញពីចំនួនទ្រព្យសកម្ម ដែលត្រូវបានប្រើប្រាស់ដោយការធ្វើ ហិរញ្ញប្បទាននៃបំណុល។ លើសពីនេះប្រសិនបើអនុបាតនេះទាប វាបង្ហាញថាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពប្រសើរជាងមុន ដោយសារក្រុមហ៊ុនបើ ប្រាស់បំណុលតិចជាងដើមទុនដែលខ្លួនមាន។ អនុបាតបំណុលកាន់តែខ្ពស់ ហានិភ័យកាន់តែខ្ពស់។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Debt Ratio} = \frac{\text{Total Debt}}{\text{Total Assets}}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ខ. អនុបាតបំណុលធៀបនឹងមូលធន (Debt to Equity Ratio)

អនុបាតបំណុលធៀបនឹងមូលធន វាស់ស្ទង់ពីទំនាក់ទំនងរវាងបំណុលសរុប និងមូលធនសរុប។ អនុបាត នេះបង្ហាញពីចំនួនអ្នកលក់ និងម្ចាស់បំណុលបានប្តេជ្ញាចិត្តចំពោះក្រុមហ៊ុន ធៀបនឹងអ្វីដែលម្ចាស់ភាគហ៊ុនបាន ប្រព្រឹត្តទៅកាន់ក្រុមហ៊ុន។ ប្រសិនបើអនុបាតនេះខ្ពស់ នោះមានឱកាសតិចតួច ដែលអ្នកផ្តល់ប្រាក់កម្ចី ឬធនាគារ អាចផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន។ ប៉ុន្តែប្រសិនបើអនុបាតនេះទាបវិញ ក្រុមហ៊ុនមានភាពងាយ ស្រួលស្នើសុំកម្ចី ឬឥណទាននានា។ អនុបាតនេះមាន រូបមន្តដូចខាងក្រោម៖

$$\text{Debt to Equity Ratio} = \text{Total Debt} / \text{Total Shareholders' Equity}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

គ. អនុបាតចំនួនដងនៃការចំណាយលើការប្រាក់ (Interest Coverage Ratio)

អនុបាតចំនួនដងនៃការចំណាយលើការប្រាក់ បង្ហាញពីចំនួនដងដែលប្រាក់ចំណូលប្រតិបត្តិការរបស់ ក្រុមហ៊ុន អាចទូទាត់លើការចំណាយការប្រាក់របស់ក្រុមហ៊ុន។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Interest Coverage Ratio} = \text{EBIT} / \text{Interest Expense}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ឃ. អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល (Debt Service Coverage Ratio)

អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល បង្ហាញចំនួនដងដែលប្រាក់ចំណូល ប្រតិបត្តិការរបស់ក្រុមហ៊ុនអាចទូទាត់បំណុលសរុបរបស់ ក្រុមហ៊ុន។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Debt Service Coverage Ratio} = \text{Operating Income} / \text{Total Debt}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

iii. អនុបាតសកម្មភាព (Activity Ratios)

អនុបាតសកម្មភាព បង្ហាញពីវិធី ឬសកម្មភាពដែលក្រុមហ៊ុនប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន ដែលរួមមានអនុបាតដូចខាងក្រោម៖

ក. អនុបាតបង្វិលជុំសន្និធិ (Inventory Turnover Ratio)

អនុបាតបង្វិលជុំសន្និធិ បង្ហាញពីប្រសិទ្ធភាពដែលក្រុមហ៊ុនលក់ទំនិញ។ អនុបាតបង្វិលជុំសន្និធិខ្ពស់បង្ហាញថាក្រុមហ៊ុនអាចបំប្លែងសន្និធិទៅជាសាច់ប្រាក់បានយ៉ាងឆាប់រហ័ស។ អនុបាតបង្វិលជុំសន្និធិទាបបង្ហាញថាក្រុមហ៊ុនកំពុងផ្ទុកទំនិញច្រើន និងមានភាពលំបាកក្នុងការបំប្លែងសន្និធិទៅជាសាច់ប្រាក់បានយ៉ាងឆាប់រហ័ស។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Inventory Turnover Ratio} = \text{Cost of Goods Sold} / \text{Inventory}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ខ. អនុបាតបង្វិលជុំឥណទេយ្យពាណិជ្ជកម្ម (Account Receivable Turnover Ratio)

អនុបាតបង្វិលជុំឥណទេយ្យពាណិជ្ជកម្ម កំណត់ប្រសិទ្ធភាពរបស់ក្រុមហ៊ុនក្នុងការប្រមូលសាច់ប្រាក់ ចេញពីការលក់ជំពាក់របស់អតិថិជនក្នុងអំឡុងពេលឆ្នាំហិរញ្ញវត្ថុ។ អនុបាតបង្វិលជុំឥណទេយ្យពាណិជ្ជកម្មខ្ពស់បង្ហាញពីការប្រមូលប្រាក់ខ្ពស់ជាង ខណៈដែលអនុបាតទាបបង្ហាញពីការប្រមូលសាច់ប្រាក់បានទាប។ អនុបាត នេះមានរូបមន្តដូចខាងក្រោម៖

$$\text{Account Receivable Turnover Ratio} = \text{Credit Sales} / \text{Accounts Receivable}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

គ. អនុបាតបង្វិលជុំទ្រព្យសកម្ម (Total Assets Turnover Ratio)

អនុបាតបង្វិលជុំទ្រព្យសកម្ម បង្ហាញពីសកម្មភាពក្រុមហ៊ុនប្រើប្រាស់ទ្រព្យសកម្ម ដើម្បីបង្កើតការលក់។ អនុបាតបង្វិលជុំទ្រព្យសកម្មខ្ពស់ បង្ហាញថាក្រុមហ៊ុនបានប្រើប្រាស់ទ្រព្យសកម្មមានប្រសិទ្ធភាព និងបង្កើនការលក់។ អនុបាតបង្វិលជុំទ្រព្យសកម្មទាប បង្ហាញថាក្រុមហ៊ុនប្រើប្រាស់ទ្រព្យសកម្មមិនមានប្រសិទ្ធភាព និងមិនអាចបង្កើនការលក់បានលឿនទេ។ អនុបាតនេះមានរូបមន្តដូចខាងក្រោម៖

$$\text{Total Assets Turnover Ratio} = \text{Net Sales} / \text{Total Assets}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

iv. អនុបាតប្រាក់ចំណេញ (Profitability Ratios)

អនុបាតប្រាក់ចំណេញ គឺជាសូចនាករមួយដែលគេប្រើច្រើនបំផុតដើម្បីកំណត់ភាពជោគជ័យរបស់ក្រុមហ៊ុន។ អនុបាតប្រាក់ចំណេញកាន់តែខ្ពស់ ក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែប្រសើរ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀតដែលមានអនុបាតប្រាក់ចំណេញទាបជាងដែលរួមមានគម្លាត (Margin) ដូចខាងក្រោម៖ គម្លាតប្រាក់ចំណេញសុទ្ធ (Gross Profit Margin) គម្លាតប្រាក់ចំណេញសុទ្ធ ត្រូវបានគណនាដោយយកប្រាក់ចំណេញដុល ចែកនឹងប្រាក់ចំណូល។ គម្លាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Gross Profit Margin} = \text{Gross Profit} / \text{Sale}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ខ. គម្លាតប្រាក់ចំណេញប្រតិបត្តិការ (Operating Profit Margin)

គម្លាតប្រាក់ចំណេញប្រតិបត្តិការ ត្រូវបានគណនាដោយយកប្រាក់ចំណេញ ប្រតិបត្តិការ ចែកនឹងប្រាក់ចំណូល។ គម្លាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Operating Profit Margin} = \text{Operating Income} / \text{Sale}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

គ. គម្លាតប្រាក់ចំណេញសុទ្ធ (Net Profit Margin)

គម្លាតប្រាក់ចំណេញសុទ្ធ ត្រូវបានគណនាដោយយកប្រាក់ចំណេញសុទ្ធ ចែកនឹងប្រាក់ចំណូល។ គម្លាតប្រាក់ចំណេញសុទ្ធ ក៏ជាសូចនាករនៃប្រាក់ចំណេញចុងក្រោយ សម្រាប់ធ្វើការបែងចែកភាគលាភដល់ម្ចាស់ ភាគហ៊ុនផងដែរ។ គម្លាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Net Profit Margin} = \text{Net Income} / \text{Sale}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ឃ. អនុបាតផលចំណេញធៀបនឹងមូលធន (Return on Equity)

អនុបាតផលចំណេញធៀបនឹងមូលធន បង្ហាញពីប្រសិទ្ធភាពដែលក្រុមហ៊ុនប្រើប្រាស់លុយរបស់ម្ចាស់ ភាគហ៊ុន។ អនុបាតផលចំណេញធៀបនឹងមូលធន កាន់តែខ្ពស់ ផលចំណេញត្រូវទ្រុឌទៅកាន់វិនិយោគិនកាន់តែ ប្រសើរ។ អនុបាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Return on Equity} = \text{Net Income} / \text{Total Shareholders' Equity}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ង. អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្ម (Return on Assets)

អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្ម បង្ហាញពីប្រសិទ្ធភាពដែលក្រុមហ៊ុនប្រើប្រាស់ទ្រព្យសកម្មដើម្បីស្វែងរកប្រាក់ចំណេញ អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្មកាន់តែខ្ពស់ ក្រុមហ៊ុនកាន់តែមាន ប្រសិទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន។ អនុបាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Return on Assets} = \text{Net Income} / \text{Total Assets}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

V. អនុបាតតម្លៃទីផ្សារ (Market Value Ratios)

អនុបាតតម្លៃទីផ្សារជួយវាយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន និងបង្ហាញដល់ វិនិយោគិន ដែលមានសក្តានុពល និងវិនិយោគិនធម្មតា ថាតើតម្លៃភាគហ៊ុនមានតម្លៃលើស ឬទាប ដែល រួមមានអនុបាតដូចខាងក្រោម៖

ក. អនុបាត P/B (Book Value Per Share Ratio)

អនុបាតP/B ត្រូវបានយកប្រៀបធៀបជាមួយនឹងតម្លៃទីផ្សារដើម្បីកំណត់ថា តើវាមានតម្លៃថ្លៃ ឬថោក។ អនុបាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Book Value Per Share Ratio} = \text{Shareholder's Equity} / \text{Total Shares Outstanding}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ខ. អនុបាតទិន្នផលភាគលាភ (Dividend Yield Ratio)

អនុបាតទិន្នផលភាគលាភ បង្ហាញផលត្រឡប់មកវិញលើការវិនិយោគ ប្រសិនបើចំនួនទឹក ប្រាក់ត្រូវបាន វិនិយោគក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។ អនុបាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Dividend Yield Ratio} = \text{Dividend per Share} / \text{Share Price}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

គ. អនុបាតប្រាក់ចំណេញក្នុងមួយហ៊ុន (Earnings Per Share Ratio)

អនុបាតប្រាក់ចំណេញក្នុងមួយហ៊ុន បង្ហាញពីចំនួនប្រាក់ចំណេញសុទ្ធ ដែលទទួលបាន សម្រាប់ភាគ ហ៊ុននីមួយៗ។ អនុបាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Earnings Per Share Ratio} = \text{Net Profit} / \text{Number of Shares Outstanding}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ឃ. (Price-to-Earnings Ratio)

អនុបាត P/E ត្រូវបានគណនាដោយយកតម្លៃទីផ្សារ ចែកនឹងប្រាក់ចំណេញក្នុងមួយហ៊ុន ។ បន្ទាប់មក អនុបាតនេះត្រូវបានប្រៀបធៀបជាមួយនឹងក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មដូចគ្នា ដើម្បីពិនិត្យថា តើតម្លៃ ទីផ្សាររបស់ក្រុមហ៊ុនមានតម្លៃលើស ឬមានតម្លៃទាបជាង។ អនុបាតនេះ មានរូបមន្តដូចខាងក្រោម៖

$$\text{Price-to-Earnings Ratio} = \text{Share Price} / \text{Earnings Per Share}$$

ប្រភព៖ <https://corporatefinanceinstitute.com/resources/accounting/financial-ratios/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

ជំពូកទី២

ស្ថានភាពទូទៅរបស់ ធនាគារ អេប៊ីអេ កម្ពុជា

២.១. ប្រវត្តិសង្ខេបរបស់ ធនាគារ អេប៊ីអេ កម្ពុជា

ធនាគារ អេប៊ីអេ កម្ពុជា គឺជាធនាគារ បុត្រសម្ព័ន្ធរបស់ធនាគារជាតិនៃប្រទេសកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានទ្រព្យសម្បត្តិប្រហែល ៣២៤ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ និងជាបណ្តាញធនាគារទំនាក់ទំនងដ៏ធំទូលាយនៅទូទាំងពិភពលោក។ ធនាគារជាតិនៃ កាណាដា បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំបំផុតគេពីអាមេរិកខាងជើងដែលចូលមកក្នុងវិស័យធនាគារកម្ពុជា។ អេប៊ីអេ មានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងត្រេអាល់ (Montreal) វាមានសាខាស្ទើរតែគ្រប់ខេត្តនៃប្រទេសកាណាដា ហើយបម្រើអតិថិជនផ្ទាល់ខ្លួនប្រហែល ២,៨ លាននាក់។ វាជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅខេត្តគុយបេ (Quebec) ដែលវាជាដៃគូនៃជម្រើសក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ជាធនាគារ Advanced Bank of Asia Limited។ ក្នុងរយៈពេល ២៨ ឆ្នាំនៃការអភិវឌ្ឍន៍ និងការរីកចម្រើន ABA បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារយ៉ាងខ្លាំង ហើយក្លាយជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់ប្រទេស។ ជាមួយនឹងសាខាចំនួន ៩៥ ម៉ាស៊ីនធនាគារដោយខ្លួនឯងជាង ១៧០០ នៅទូទាំងប្រទេស និងប្រព័ន្ធធនាគារតាមអ៊ីនធឺណិត និងប្រព័ន្ធធនាគារចល័តកម្រិតខ្ពស់ ABA ឈានដល់ចំនួនដ៏ច្រើននៃសហគ្រាសធុនតូច និងមធ្យម មីក្រូអាជីវកម្ម និងបុគ្គលដែលមានវិសាលភាពទាំងមូលនៃសេវាកម្មហិរញ្ញវត្ថុទំនើប និងដំណោះស្រាយធនាគារឌីជីថល។

ធនាគារ ABA មានក្រុមការងារប្រកបដោយវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព និងសមភាពកម្មប្រកបដោយការប្តេជ្ញាចិត្តក្នុងការរក្សា និងកែលម្អការអនុវត្តរបស់យើង។ ក្រុមការងារគ្រប់គ្រងអន្តរជាតិរបស់យើងនាំមកនូវជំនាញដែលមិនអាចកាត់ថ្លៃបាន និងអនុញ្ញាតឱ្យធនាគារ ABA គោរពតាមស្តង់ដារសេវាកម្ម និងសុវត្ថិភាពអន្តរជាតិ។

២.២. ទីស្នាក់ការកណ្តាលរបស់ ធនាគារ អេប៊ីអេ កម្ពុជា

ស្នាក់ការកណ្តាលរបស់ ធនាគារ អេប៊ីអេ ដែរគេស្គាល់ថា ធនាគារជាតិកាណាដា (National Bank of Canada) គឺស្ថិតនៅ ទីក្រុងម៉ុងត្រេអាល់ (Montreal)។

២.២.១. បេសកកម្ម និងទស្សនៈវិស័យ

២.២.១.១. បេសកកម្ម

បេសកកម្មរបស់ធនាគារ អេប៊ីអេ គឺដើម្បីជួយអាជីវកម្ម និងប្រជាជនកម្ពុជាកសាងអនាគតកាន់តែធំ និង ភ្លឺស្វាង តាមរយៈការផ្តល់សេវាធនាគារប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ទាំងអស់គ្នា។ យើងមើលឃើញថាខ្លួនយើងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍ កម្ពុជា អាជីវកម្មឯកជន និងបុគ្គល។ យើងនៅទីនេះដើម្បីបម្រើកម្ពុជា។

២.២.១.២. ទស្សនៈវិស័យ

ទស្សនៈវិស័យរបស់ ធនាគារ អេប៊ីអេ គឺដើម្បីក្លាយជាអ្នកផ្គត់ផ្គង់លំដាប់លេខមួយក្នុងប្រទេស នូវសេវា កម្មធនាគារដែលអាចទុកចិត្តបាន បច្ចេកវិទ្យាទំនើប និងងាយស្រួលប្រើប្រាស់។ ធនាគារ អេប៊ីអេ ចង់ក្លាយជា ធនាគារដែលប្រជាជនកម្ពុជាទុកចិត្តក្នុងការថែរក្សារាល់តម្រូវការធនាគារអាជីវកម្ម និងផ្ទាល់ខ្លួនរបស់ពួកគេ។

២.២.២. ស្ថាប័នស្នាក់នៅ និងអត្តសញ្ញាណ

២.២.២.១. ស្ថាប័នស្នាក់នៅ

រូបភាពទី១៖ ស្ថាប័នស្នាក់នៅ ធនាគារ ABA



ប្រភព៖ <https://www.ababank.com/about-us/>

(ចូលទស្សនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤)

២.២.២.២. អត្តសញ្ញាណ

រូបសញ្ញារបស់ធនាគារ ABA ដែលជាធនាគារពាណិជ្ជល្មោងមុខគេមួយរបស់កម្ពុជា ត្រូវបានរចនាឡើង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃស្នូល និងបេសកកម្មរបស់ខ្លួន។ និមិត្តសញ្ញារបស់ធនាគារ ABA មានធាតុសំខាន់ៗចំនួន បី៖

- ❖ **ពណ៌៖** និមិត្តសញ្ញាមានការរួមបញ្ចូលគ្នានៃពណ៌ខៀវ និងក្រហម។ ពណ៌ខៀវតំណាងឱ្យការជឿ ទុកចិត្ត ស្ថិរភាព និងវិជ្ជាជីវៈ ដែលជាគុណសម្បត្តិសំខាន់ក្នុងវិស័យធនាគារ។ ពណ៌ក្រហមច្រើនតែ

បង្ហាញពីថាមពល ចំណង់ចំណូលចិត្ត និងវិធីសាស្ត្រគិតឆ្ពោះទៅមុខ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន យ៉ាងស្វាហាប់របស់ធនាគារ និងការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី។

- ❖ **ការចនា៖** និមិត្តសញ្ញាជាធម្មតារួមបញ្ចូលអក្សរ "ABA" នៅក្នុងពុម្ពអក្សរដែលមានចនាប័ទ្ម ជាញឹកញាប់ត្រូវបានបង្ហាញក្នុងរចនាប័ទ្មដិត និងទំនើប។ ការចនាបែបតូចតាចនេះបង្ហាញពីវិធីសាស្ត្រត្រង់ច្បាស់លាស់ និងផ្ដោតអតិថិជនជាកណ្តាលចំពោះធនាគារ។
- ❖ **ភាពសាមញ្ញ និងទំនើប៖** ការចនាឡូហ្គោស្អាត និងទំនើបតំណាងឱ្យការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការផ្តល់នូវដំណោះស្រាយធនាគារប្រកបដោយភាពស្មោះត្រង់ និងសហសម័យដល់អតិថិជនរបស់ខ្លួន។

សរុបមក និមិត្តសញ្ញាធនាគារ ABA តំណាងឱ្យការជឿទុកចិត្ត វិជ្ជាជីវៈ ការច្នៃប្រឌិត និងការផ្ដោតលើតម្រូវការរបស់អតិថិជន។ ការរួមបញ្ចូលគ្នានៃពណ៌ និងភាពសាមញ្ញនៃការចនាបង្ហាញពីភាពជឿជាក់ និងទំនើបកម្ម ដែលស្របតាមបេសកកម្មរបស់ធនាគារក្នុងការក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

២.២.៣. ផលិតផល និងសេវាកម្មរបស់ ធនាគារ ABA Cambodia

ធនាគារ ABA Cambodia ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងផលិតផលជាច្រើនដែលតម្រូវតាមតម្រូវការរបស់បុគ្គលអាជីវកម្ម និងអតិថិជនសាជីវកម្ម។ នេះគឺជាសេវាកម្មនិងផលិតផលសំខាន់ៗដែលផ្តល់ដោយធនាគារ ABA៖

❖ ធនាគារផ្ទាល់ខ្លួន (Personal Banking)៖

- **គណនីសន្សំ (Savings Accounts)៖** គណនីសន្សំផ្សេងៗដែលមានអត្រាការប្រាក់ប្រកួតប្រជែង រួមទាំងជម្រើសសម្រាប់ការសន្សំទៀងទាត់ ប្រាក់បញ្ញើមានកាលកំណត់ និងការសន្សំរបស់កុមារ។
- **គណនីចរន្ត (Current Accounts) ៖** គណនីដែលអាចបត់បែនបានសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ដែលមានក្នុងរូបិយប័ណ្ណផ្សេងៗគ្នា (KHR, USD, EUR ។ល។)។
- **ប្រាក់កម្ចី (Loans) ៖** ប្រាក់កម្ចីផ្ទាល់ខ្លួន ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីថយន្ត និងប្រាក់កម្ចីសិស្សដែលត្រូវបានរចនាឡើងដើម្បីជួយបុគ្គលម្នាក់ៗក្នុងការផ្គត់ផ្គង់តម្រូវការនិងគោលដៅរបស់ពួកគេ។
- **ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន (Debit and Credit Cards) ៖** ប័ណ្ណឥណពន្ធ និងកាតឥណទានជាច្រើនប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ដូចជា ប្រាក់ត្រលប់មកវិញ រង្វាន់ និងការចូលប្រើប្រាស់ជាសកល។

- **ធនាគារឌីជីថល (Digital Banking) ៖** សេវាធនាគារតាមអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទ (ABA Mobile) សម្រាប់សេវាធនាគារតាមអ៊ីនធឺណិតដោយស្រួល និងមានសុវត្ថិភាព ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ និងការគ្រប់គ្រងគណនី។
- **សេវាផ្ទេរប្រាក់ (Remittance Services)៖** សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស។
 - ❖ **ធនាគារអាជីវកម្ម (Business Banking) ៖**
- **គណនីធុរកិច្ច Business Accounts ៖** គណនីចរន្ត និងគណនីសន្សំដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អាជីវកម្ម ដោយផ្តល់ជូននូវលក្ខណៈពិសេសដែលតម្រូវតាមតម្រូវការអាជីវកម្ម។
- **កម្ចីអាជីវកម្ម Business Loans ៖** ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអតិថិជនសាជីវកម្មរួមទាំងកម្ចីដើមទុនធ្វើការហិរញ្ញវត្ថុពាណិជ្ជកម្មនិងកម្ចីរយៈពេល។
- **សេវាកម្មពាណិជ្ជករ Merchant Services ៖** ដំណោះស្រាយសម្រាប់អាជីវកម្មក្នុងការទទួលយកការទូទាត់រួមទាំងស្ថានីយលក់ (POS) និងច្រកផ្លូវទូទាត់តាមអេឡិចត្រូនិក។
- **សេវាកម្មបើកប្រាក់បៀវត្ស Payroll Services ៖** ដំណោះស្រាយដំណើរការប្រាក់បៀវត្សដោយស្វ័យប្រវត្តិសម្រាប់អាជីវកម្ម។
- **ប័ណ្ណសាជីវកម្ម Corporate Cards ៖** ជម្រើសកាតឥណទាន និងឥណទានសម្រាប់ការគ្រប់គ្រងការចំណាយអាជីវកម្ម។
 - ❖ **ធនាគារសាជីវកម្ម Corporate Banking ៖**
- **ហិរញ្ញប្បទានសាជីវកម្ម Corporate Financing ៖** ដំណោះស្រាយប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធំៗ រួមទាំងការផ្តល់ហិរញ្ញប្បទានគម្រោង កម្ចីអចលនទ្រព្យ និងប្រាក់កម្ចីរួមគ្នា។
- **ការគ្រប់គ្រងសាច់ប្រាក់ Cash Management ៖** សេវាកម្មដើម្បីជួយសាជីវកម្មគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេប្រកបដោយប្រសិទ្ធភាព រួមទាំងការប្រមូល ការទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់ដោយស្រួល។
- **ហិរញ្ញវត្ថុពាណិជ្ជកម្ម Trade Finance ៖** សេវាកម្មដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ ដូចជាលិខិតឥណទាន ការធានាពីធនាគារ និងហិរញ្ញប្បទាននាំចូល/នាំចេញ។
 - ❖ **ការវិនិយោគ និងការគ្រប់គ្រងទ្រព្យសម្បត្តិ Investment and Wealth Management ៖**
- **ប្រាក់បញ្ញើមានកាលកំណត់ Fixed Deposits ៖** ជម្រើសសន្សំរយៈពេលវែង ជាមួយនឹងអត្រាការប្រាក់ខ្ពស់សម្រាប់បុគ្គល និងអាជីវកម្ម។

- **សេវាកម្មវិនិយោគ Investment Services** ៖ ឱកាសសម្រាប់អតិថិជនក្នុងការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ទោះបីជាអាចមានកម្រិតជាងបើប្រៀបធៀបទៅនឹងទីផ្សារពិភពលោកក៏ដោយ។
- **ការគ្រប់គ្រងទ្រព្យសម្បត្តិ Wealth Management** ៖ សេវាកម្មប្រឹក្សាសម្រាប់បុគ្គលដែលមានតម្លៃសុទ្ធខ្ពស់ក្នុងការគ្រប់គ្រង និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ រួមទាំងការធ្វើផែនការហិរញ្ញវត្ថុ និងការគ្រប់គ្រងផលប៉ុន្តែ។

❖ **ផលិតផលធានារ៉ាប់រង Insurance Products** ៖

- **Bancassurance** ៖ ជួរនៃផលិតផលធានារ៉ាប់រងដែលផ្តល់ជូនក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង រួមមានធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងទូទៅ។

❖ **សេវាឌីជីថល និងធនាគារអេឡិចត្រូនិក Digital and E-Banking Services** ៖

- **ABA Mobile App** ៖ ជាកម្មវិធីធនាគារចល័តដ៏ទូលំទូលាយដែលផ្តល់ជូននូវមុខងារដូចជាការគ្រប់គ្រងគណនី ការទូទាត់ ការផ្ទេរប្រាក់ និងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។
- **សេវាធនាគារតាមអ៊ីនធឺណិត Internet Banking** ៖ សេវាធនាគារតាមអ៊ីនធឺណិតសម្រាប់ការគ្រប់គ្រងគណនីផ្ទាល់ខ្លួន និងអាជីវកម្ម។
- **សេវាទូទាត់ QR (QR Payment Services)** ៖ អនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ដោយប្រើលេខកូដ QR តាមរយៈកម្មវិធី ABA Mobile ។

❖ **សេវាកម្មផ្សេងទៀត៖**

- **សេវាប្តូរប្រាក់បរទេស Foreign Exchange Services** ៖ សេវាប្តូររូបិយប័ណ្ណសម្រាប់អ្នកធ្វើដំណើរ និងអាជីវកម្ម។
- **ប្រអប់ដាក់ប្រាក់សុវត្ថិភាព Safe Deposit Boxes** ៖ ជម្រើសផ្ទុកសុវត្ថិភាពសម្រាប់រក្សាទុកវត្ថុមានតម្លៃ និងឯកសារសំខាន់ៗ។
- **សេវាកម្មប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Services)** ៖ ការណែនាំ និងការគាំទ្រសម្រាប់អតិថិជនលើផែនការហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រវិនិយោគ។

ឈុតសេវាកម្មដ៏ទូលំទូលាយរបស់ធនាគារ ABA ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជនជាច្រើនចាប់ពីសេវាធនាគារផ្ទាល់ខ្លួន និងប្រតិបត្តិការប្រចាំថ្ងៃ រហូតដល់ដំណោះស្រាយហិរញ្ញវត្ថុ សាជីវកម្ម និងការវិនិយោគដ៏ស្មុគស្មាញ។

ជំពូកទី៣**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ABA Cambodia****៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ABA Cambodia**

ខាងក្រោមនេះរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ABA Cambodia សម្រាប់រយៈពេលពីរ (២) ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដែលត្រូវបានយកមកធ្វើការវិភាគ ដោយលើកយកតែ របាយការណ៍ហិរញ្ញវត្ថុដែលសំខាន់ចំនួនពីរ រួមមានរបាយការណ៍ចំណូល និងតារាងតុល្យការ។

៣.១.១. របាយការណ៍លទ្ធផល**តារាងទី៨៖ របាយការណ៍លទ្ធផល ធនាគារ ABA Cambodia**

ADVANCED BANK OF ASIA LIMITED

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME
FOR THE YEAR ENDED 31 DECEMBER 2023

	Note	Year ended 31 December 2023		Year ended 31 December 2022	
		US\$	KHR Million	US\$	KHR Million
Interest income	22	705,357,695	2,899,020	570,837,305	2,333,012
Interest expense	22	(198,826,322)	(817,176)	(91,580,099)	(374,288)
Net interest income		506,531,373	2,081,844	479,257,206	1,958,724
Fee and commission income	23	80,751,090	331,887	71,617,717	292,702
Fee and commission expense	23	(38,491,191)	(158,199)	(27,659,831)	(113,046)
Net fee and commission income		42,259,899	173,688	43,957,886	179,656
Other operating income		11,404,051	46,871	5,926,210	24,220
Personnel expenses	24	(111,619,676)	(458,757)	(98,756,492)	(403,618)
Depreciation and amortisation	25	(27,312,492)	(112,254)	(23,503,694)	(96,060)
Operating expenses	26	(51,090,387)	(209,981)	(41,565,653)	(169,879)
Net impairment losses on financial assets	27	(23,404,791)	(96,194)	(26,999,081)	(110,345)
Profit before tax		346,767,977	1,425,217	338,316,382	1,382,698
Income tax expense	17(c)	(70,286,309)	(288,877)	(76,038,145)	(310,768)
Profit for the year		276,481,668	1,136,340	262,278,237	1,071,930
Other comprehensive income		-	(15,168)	-	24,575
Total comprehensive income for the year		276,481,668	1,121,172	262,278,237	1,096,505

ប្រភព៖ <https://www.ababank.com/about-us/audited-statements/>

(ទស្សនាចុងក្រោយថ្ងៃទី២៨ វិច្ឆិកា ២០២៤)

៣.១.២. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

តារាងទី៩៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ធនាគារ ABA Cambodia

ADVANCED BANK OF ASIA LIMITED

STATEMENT OF FINANCIAL POSITION
AS AT 31 DECEMBER 2023

		31 December 2023		31 December 2022	
	Note	US\$	KHR Million	US\$	KHR Million
ASSETS					
Cash on hand	4	474,857,773	1,939,794	461,874,069	1,901,536
Balances with the NBC	5	1,144,610,187	4,675,733	1,384,213,047	5,698,805
Balances with other banks	6	1,476,824,428	6,032,828	483,070,473	1,988,801
Loans to customers	7	7,772,341,514	31,750,015	6,448,799,797	26,549,709
Investment securities	8	338,015,805	1,380,795	34,942,747	143,859
Property and equipment	9	84,871,929	346,702	66,067,387	271,999
Right-of-use assets	10	64,432,584	263,207	57,064,305	234,934
Intangible assets	11	16,555,112	67,628	16,296,439	67,092
Other assets	12	110,703,383	452,223	79,488,417	327,254
TOTAL ASSETS		11,483,212,715	46,908,925	9,031,816,681	37,183,989
LIABILITIES					
Deposits from banks and other financial institutions	13	206,402,009	843,153	142,662,081	587,340
Deposits from customers	14	9,026,304,769	36,872,456	7,210,953,614	29,687,496
Borrowings	15	146,416,963	598,113	68,358,368	281,431
Subordinated debts	16	96,053,372	392,378	121,045,397	498,344
Current tax liabilities	17(a)	47,217,164	192,882	47,388,978	195,100
Lease liabilities	18	69,058,434	282,083	60,411,883	248,716
Deferred tax liabilities	17(b)	21,989,620	89,828	7,030,085	28,943
Other liabilities	19	91,202,990	372,564	61,875,549	254,742
TOTAL LIABILITIES		9,704,640,321	39,643,457	7,719,725,955	31,782,112
EQUITY					
Share capital	20	1,100,000,000	4,493,500	660,000,000	2,717,220
Regulatory reserves	21	221,657,298	905,470	117,119,294	482,180
Retained earnings		456,915,096	1,847,347	534,971,432	2,168,158
Currency translation differences		-	19,151	-	34,319
TOTAL EQUITY		1,778,572,394	7,265,468	1,312,090,726	5,401,877
TOTAL LIABILITIES AND EQUITY		11,483,212,715	46,908,925	9,031,816,681	37,183,989

ប្រភព៖ <https://www.ababank.com/about-us/audited-statements/>

(ទស្សនាចុងក្រោយថ្ងៃទី២៨ វិច្ឆិកា ២០២៤)

៣.១.៣ របាយការណ៍លំហូរសាច់ប្រាក់

តារាងទី១០៖ របាយការណ៍លំហូរសាច់ប្រាក់

ADVANCED BANK OF ASIA LIMITED

STATEMENT OF CASH FLOWS
FOR THE YEAR ENDED 31 DECEMBER 2023

	Note	Year ended 31 December 2023		Year ended 31 December 2022	
		US\$	KHR Million	US\$	KHR Million
Cash flows from operating activities					
Profit before tax		346,767,977	1,425,217	338,316,382	1,382,698
<i>Adjustments for:</i>					
Depreciation and amortisation	25	27,312,492	112,254	23,503,694	96,060
Net impairment losses on financial assets	27	23,404,791	96,194	26,999,081	110,345
(Gains)/losses on disposals of property and equipment and intangible assets		(12,180)	(50)	203,260	831
Gains on lease modification		(1,048)	(4)	(98,080)	(401)
Net interest income	22	(506,531,373)	(2,081,844)	(479,257,206)	(1,958,724)
		(109,059,341)	(448,233)	(90,332,869)	(369,191)
<i>Changes in:</i>					
Balances with the NBC		240,383,852	987,978	(42,757,356)	(174,749)
Balances with other banks		(336,110,008)	(1,381,412)	(169,026,498)	(690,811)
Loans to customers		(1,327,638,186)	(5,456,593)	(1,187,267,626)	(4,852,363)
Other assets		(32,921,689)	(135,308)	(39,463,805)	(161,289)
Deposits from banks and other financial institutions		63,674,399	261,702	45,656,685	186,599
Deposits from customers		1,769,117,960	7,271,075	984,919,321	4,025,365
Other liabilities		29,048,034	119,387	10,433,330	42,641
Net generated from/(cash used in) operations		296,495,021	1,218,596	(487,838,818)	(1,993,798)
Interest received		674,728,847	2,773,136	552,015,044	2,256,085
Interest paid		(149,131,324)	(612,930)	(73,759,304)	(301,454)
Income tax paid		(55,498,588)	(228,099)	(57,700,763)	(235,823)
Cash generated from/(used in) operating activities		766,593,956	3,150,703	(67,283,841)	(274,990)
Cash flows from investing activities					
Purchase of investment securities		(638,310,929)	(2,623,458)	(1,212,831)	(4,957)
Proceeds on sales of investment securities		338,892,505	1,392,848	3,086,425	12,614
Purchases of property and equipment		(32,105,839)	(131,955)	(29,874,607)	(122,098)
Purchases of intangible assets		(3,226,100)	(13,259)	(3,158,843)	(12,910)
Proceeds on disposals of property and equipment		12,180	50	152,743	624
Net cash used in investing activities		(334,738,183)	(1,375,774)	(31,007,113)	(126,727)

ប្រភព៖ <https://www.ababank.com/about-us/audited-statements/>

(ទស្សនាចុងក្រោយថ្ងៃទី២៨ វិច្ឆិកា ២០២៤)

ADVANCED BANK OF ASIA LIMITED

STATEMENT OF CASH FLOWS
FOR THE YEAR ENDED 31 DECEMBER 2023

Note	Year ended 31 December 2023		Year ended 31 December 2022	
	US\$	KHR Million	US\$	KHR Million
Cash flows from financing activities				
Issuance of share capital	190,000,000	780,900	-	-
Repayments of debt securities in issue	-	-	(20,698,045)	(84,593)
Proceeds from borrowings	404,503,236	1,662,508	195,581,512	799,342
Repayments of borrowings	(326,576,042)	(1,342,228)	(320,902,324)	(1,311,528)
Repayments of subordinated debts	(25,000,000)	(102,750)	(27,000,000)	(110,349)
Principal elements of lease payments	(12,713,957)	(52,254)	(10,948,907)	(44,748)
Net cash generated from / (used in) financing activities	230,213,237	946,176	(183,967,764)	(751,876)
Net Increase/(decrease) in cash and cash equivalents	662,069,010	2,721,105	(282,258,718)	(1,153,593)
Cash and cash equivalents at the beginning of the year	673,065,533	2,771,010	955,324,251	3,891,991
Currency translation differences	-	(38,090)	-	32,612
Cash and cash equivalents at the end of the year	28 1,335,134,543	5,454,025	673,065,533	2,771,010

Significant non-cash transactions

In 2023, there was a conversion of US\$250 million of the Bank's retained earnings to share capital (2022: US\$140 million).

ប្រភព៖ <https://www.ababank.com/about-us/audited-statements/>

(ទស្សនាចុងក្រោយថ្ងៃទី២៨ វិច្ឆិកា ២០២៤)

៣.២. ការវិភាគតាមជួរដេក

៣.២.១ ការវិភាគលើរបាយការណ៍លទ្ធផល

តារាងទី១១៖ ការវិភាគតាមជួរដេកលើរបាយការណ៍លទ្ធផល

	Year Ended			
	31-Dec-23	31-Dec-22	Change in Amt	% Change
Interest income	705,357,695	570,837,305	134,520,390	24%
Interest expense	-198,826,322	-91,580,099	-107,246,223	117%
Net Interest income	506,531,373	479,257,206	27,274,167	6%
Fee and commission income	80,751,090	71,617,717	9,133,373	13%
Fee and commission expense	-38,491,191	-27,659,831	-10,831,360	39%
Net fee and commission income	42,259,899	43,957,886	-1,697,987	-4%
Other operating income	11,404,051	5,926,210	5,477,841	92%
Personnel expenses	-111,619,676	-98,756,492	-12,863,184	13%
Depreciation and amortisation	-27,312,492	-23,503,694	-3,808,798	16%
Operating expenses	-51,090,387	-41,565,653	-9,524,734	23%
Net impairment losses on financial assets	-23,404,791	-26,999,081	3,594,290	-13%
Profit before tax	346,767,977	338,316,382	8,451,595	2%
Income tax expense	-70,286,309	-76,038,145	5,751,836	-8%
Profit for the year	276,481,668	262,278,237	14,203,431	5%
Other comprehensive income	0	-15,168	15,168	-100%
Total comprehensive income for the year	276,481,668	262,263,069	14,218,599	5%

ប្រភព៖ អ្នកនិពន្ធ

តាមរយៈតារាងនៃការវិភាគលើរបាយការណ៍លទ្ធផលតាមជួរដេក បានបង្ហាញឲ្យឃើញថា៖

- ចំណូលសរុបពីការប្រាក់របស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ១៣៤,៥២០,៣៩០ ដុល្លារអាមេរិក ដែលស្មើនឹង ២៤ ភាគរយ បើធៀបនឹងឆ្នាំ២០២២។
- ចំណូលសរុបពីថ្លៃឈ្នួលនិងកម្រៃជើងសាររបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣មានការថយចុះ ចំនួន ១,៦៩៧,៩៨៧ ដុល្លារអាមេរិក ដែលស្មើនឹង ៤ ភាគរយ បើធៀបនឹងឆ្នាំ២០២២។
- ចំណាយប្រតិបត្តិការរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៩,៥២៤,៧៣៤ ដុល្លារអាមេរិក ដែលស្មើនឹង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២។

- ប្រាក់ចំណូលសរុបមុនបង់ពន្ធរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើង ចំនួន ៨,៤៥១,៥៩៥ ដុល្លារអាមេរិក ដែលស្មើនឹង ២ ភាគរយ បើធៀបនឹងឆ្នាំ២០២២។
- ប្រាក់ចំណេញក្រោយបង់ពន្ធរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ១៤,២១៨,៥៩៩ ដុល្លារអាមេរិក ដែលស្មើនឹង ៥ ភាគរយ បើធៀបនឹងឆ្នាំ២០២២។

៣.២.២ ការវិភាគលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

តារាងទី១២៖ ការវិភាគតាមជួរដេកលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ADVANCED BANK OF ASIA LIMITED
STATEMENT OF FINANCIAL POSITION
(In US Dollars)
Horizontal Analysis

	Fiscal Year Ended			
	31-Dec-23	31-Dec-22	Change in Amt	% Change
ASSETS				
Cash on Hands	474,857,773	461,874,069	12,983,704	3%
Balances with the NBC	1,144,610,187	1,384,213,047	-239,602,860	-17%
Balances with other banks	1,476,824,428	483,070,473	993,753,955	206%
Loans to customers	7,772,341,514	6,448,799,797	1,323,541,717	21%
Investment securities	338,015,805	34,942,747	303,073,058	867%
Property and equipment	848,719,292	66,067,387	18,804,542	28%
Right-of-use assets	644,325,841	57,064,305	7,368,279	13%
Intangible assets	165,511,212	16,296,439	258,673	2%
Other assets	110,703,383	79,488,417	31,214,966	39%
Total assets	11,483,212,715	9,031,816,681	2,451,396,034	27%
LIABILITIES				
Deposits from banks and other financial institutions	206,402,009	142,662,081	63,739,928	45%
Deposits from customers	9,026,304,769	7,210,953,614	1,815,351,155	25%
Borrowings	146,416,963	68,358,368	78,058,595	114%
Subordinated debts	96,053,372	121,045,397	-24,992,025	-21%
Current tax liabilities	47,217,164	47,388,978	-171,814	0%
Lease liabilities	69,053,434	60,411,883	8,641,551	14%
Deferred tax liabilities	21,989,620	7,030,085	14,959,535	213%
Other liabilities	91,202,990	61,875,549	29,327,441	47%
TOTAL LIABILITIES	9,704,640,321	7,719,725,955	1,984,914,366	26%
EQUITY				
Share capital	1,100,000,000	660,000,000	440,000,000	67%
Regulatory reserves	221,657,298	117,119,294	104,538,004	89%
Retained earnings	456,915,096	534,971,432	-78,056,336	-15%
Currency translation differences	-	-	-	-
TOTAL EQUITY	1,778,572,394	1,312,090,726	466,481,668	36%
TOTAL LIABILITIES AND EQUITY	11,483,212,715	9,031,816,681	2,451,396,034	27%

ប្រភព៖ អ្នកនិពន្ធ

តាមរយៈតារាងនៃការវិភាគលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមផ្លូវដេក បានបង្ហាញឲ្យឃើញថា៖

- ទ្រព្យសកម្មរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២,៤៥១,៣៩៦,០៣៤ ដុល្លារអាមេរិក ដែលស្មើនឹង ២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២២។
- បំណុលរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ១,៩៨៤,៩១៤,៣៦៦ ដុល្លារអាមេរិក ដែលស្មើនឹង ២៦ ភាគរយ បើធៀបនឹងឆ្នាំ២០២២។
- មូលធនម្ចាស់ភាគហ៊ុនសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើង ចំនួន ៤៦៦,៤៨១,៦៦៨ ដុល្លារអាមេរិក ដែលស្មើនឹង ៣៦ ភាគរយ បើធៀបនឹងឆ្នាំ២០២២។

៣.៣ ការវិភាគតាមជួរឈរ

៣.៣.១ ការវិភាគលើរបាយការណ៍លទ្ធផល

តារាងទី១៣៖ ការវិភាគតាមជួរឈរលើរបាយការណ៍លទ្ធផល

ADVANCED BANK OF ASIA LIMITED				
STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME				
(In US Dollars)				
Vertical Analysis				
Year Ended				
	31-Dec-23	% Change	31-Dec-22	% Change
Interest income	705,357,695	139%	570,837,305	119%
Interest expense	-198,826,322	-39%	-91,580,099	-19%
Net Interest income	506,531,373	100%	479,257,206	100%
Fee and commission income	80,751,090	16%	71,617,717	15%
Fee and commission expense	-38,491,191	-8%	-27,659,831	-6%
Net fee and commission income	42,259,899	8%	43,957,886	9%
Other operating income	11,404,051	2%	5,926,210	1%
Personnel expenses	-111,619,676	-22%	-98,756,492	-21%
Depreciation and amortisation	-27,312,492	-5%	-23,503,694	-5%
Operating expenses	-51,090,387	-10%	-41,565,653	-9%
Net impairment losses on financial assets	-23,404,791	-5%	-26,999,081	-6%
Profit before tax	346,767,977	68%	338,316,382	71%
Income tax expense	-70,286,309	-14%	-76,038,145	-16%
Profit for the year	276,481,668	55%	262,278,237	55%
Other comprehensive income	0	0%	-15,168	0%
Total comprehensive income for the year	276,481,668	55%	262,263,069	55%

ប្រភព៖ អ្នកនិពន្ធ

តាមរយៈតារាងនៃការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ បានបង្ហាញឲ្យឃើញថា៖

- ប្រាក់ចំណូលសរុបពីការប្រាក់របស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ៥០៦,៥៣១,៣៧៣ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ និង ៤៧៩,២៥៧,២០៦ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
- ប្រាក់ចំណូលសរុបពីថ្លៃឈ្នួលនិងកម្រៃជើងសាររបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ៤២,២៥៩,៨៩៩ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ និង ៤៣,៩៥៧,៨៨៦៦ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
- ចំណាយប្រតិបត្តិការសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ៥១,០៩០,៣៨៧ ដុល្លារអាមេរិក ដែលស្មើនឹង ១០ ភាគរយ នៃប្រាក់ចំណូលបានពីការប្រាក់សរុប ៥០៦,៥៣១,៣៧៣ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣។ ចំណែកឯឆ្នាំ២០២២ ចំណាយប្រតិបត្តិការសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា មានចំនួន ៤១,៥៦៥,៦៥៣ ដុល្លារអាមេរិក ដែលស្មើនឹង ៩ ភាគរយ នៃប្រាក់ចំណូលសរុបពីការប្រាក់ ៤៧៩,២៥៧,២០៦ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
- ប្រាក់ចំណេញប្រតិបត្តិការសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ៣៤៦,៧៦៧,៩៧៧ ដុល្លារអាមេរិក ដែលស្មើនឹង ៦៨ ភាគរយ នៃប្រាក់ចំណូលបានពីការប្រាក់សរុប ៥០៦,៥៣១,៣៧៣ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣។ ចំណែកឯឆ្នាំ២០២២ ប្រាក់ចំណេញប្រតិបត្តិការសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា មានចំនួន ៣៣៨,៣១៦,៣៨២ ដុល្លារអាមេរិក ដែលស្មើនឹង ៧១ ភាគរយ នៃប្រាក់ចំណូលសរុបពីការប្រាក់ ៤៧៩,២៥៧,២០៦ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
- ប្រាក់ចំណេញក្រោយការបង់ពន្ធរបស់ ធនាគារ អេប៊ីអេ កម្ពុជា នៅក្នុងឆ្នាំ២០២៣ មានចំនួន ២៧៦,៤៨១,៦៦៨ ដុល្លារអាមេរិក ដែលស្មើនឹង ៥៥ ភាគរយ នៃប្រាក់ចំណូលបានពីការប្រាក់សរុប ៥០៦,៥៣១,៣៧៣ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣។ ចំណែកឯឆ្នាំ២០២២ ប្រាក់ចំណេញក្រោយបង់ពន្ធរបស់ ធនាគារ អេប៊ីអេ កម្ពុជា មានចំនួន ២៦២,២៦៣,០៦៩ ដុល្លារអាមេរិក ដែលស្មើនឹង ៥៥ ភាគរយ នៃប្រាក់ចំណូលសរុបពីការប្រាក់ ៤៧៩,២៥៧,២០៦ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។

៣.៣.២ ការវិភាគលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

តារាងទី១៤៖ វិភាគតាមផ្ទៃឈរលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ADVANCED BANK OF ASIA LIMITED
STATEMENT OF FINANCIAL POSITION
(In US Dollars)
Verticle Analysis

	Fiscal Year Ended			
	31-Dec-23	% Change	31-Dec-22	% Change
ASSETS				
Cash on Hands	474,857,773	4%	461,874,069	5%
Balances with the NBC	1,144,610,187	10%	1,384,213,047	15%
Balances with other banks	1,476,824,428	13%	483,070,473	5%
Loans to customers	7,772,341,514	68%	6,448,799,797	71%
Investment securities	338,015,805	3%	34,942,747	0%
Property and equipment	84871929	1%	66,067,387	1%
Right-of-use assets	64432584	1%	57,064,305	1%
Intangible assets	16555112	0%	16,296,439	0%
Other assets	110703383	1%	79,488,417	1%
Total assets	11,483,212,715	100%	9,031,816,681	100%
LIABILITIES				
Deposits from banks and other financial institutions	206,402,009	2%	142,662,081	2%
Deposits from customers	9,026,304,769	79%	7,210,953,614	80%
Borrowings	146,416,963	1%	68,358,368	1%
Subordinated debts	96,053,372	1%	121,045,397	1%
Current tax liabilities	47,217,164	0%	47,388,978	1%
Lease liabilities	69,053,434	1%	60,411,883	1%
Deferred tax liabilities	21,989,620	0%	7,030,085	0%
Other liabilities	91202990	1%	61,875,549	1%
TOTAL LIABILITIES	9,704,640,321	85%	7,719,725,955	85%
EQUITY				
Share capital	1,100,000,000	10%	660,000,000	7%
Regulatory reserves	221,657,298	2%	117,119,294	1%
Retained earnings	456,915,096	4%	534,971,432	6%
Currency translation differences	0	0%	0	0%
TOTAL EQUITY	1,778,572,394	15%	1,312,090,726	15%
TOTAL LIABILITIES AND EQUITY	11,483,212,715	100%	9,031,816,681	100%

ប្រភព៖ អ្នកនិពន្ធ

តាមរយៈតារាងនៃការវិភាគតារាងតុល្យការតាមផ្ទៃឈរ បានបង្ហាញឲ្យឃើញថា៖

- ទ្រព្យសកម្មសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា មានចំនួន ១១,៤៨៣,២១២,៧១៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២ និង៩,០៣១,៨១៦,៦៨១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១។

- បំណុលសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ៩,៧០៤,៦៤០,៣២១ដុល្លារអាមេរិក ដែលស្មើនឹង ៨៥ ភាគរយ នៃទ្រព្យសកម្មសរុបចំនួន ១១,៤៨៣,២១២,៧១៥ដុល្លារអាមេរិក។ ចំណែកឯឆ្នាំ ២០២២ បំណុលសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា មានចំនួន ៧,៧១៩,៧២៥,៩៥៥ ដុល្លារអាមេរិក ដែលស្មើនឹង ៨៥ ភាគរយ នៃទ្រព្យសកម្មសរុបចំនួន ៩,០៣១,៨១៦,៦៨១ ដុល្លារអាមេរិក។
- មូលធនម្ចាស់ភាគហ៊ុនសរុបរបស់ ធនាគារ អេប៊ីអេ កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ១,៧៧៨,៥៧២,៣០៤ ដុល្លារអាមេរិក ដែលស្មើនឹង ១៥ ភាគរយ នៃទ្រព្យសកម្មសរុបចំនួន ១១,៤៨៣,២១២,៧១៥ ដុល្លារអាមេរិក។ ចំណែកឯឆ្នាំ២០២២ មូលធនម្ចាស់ភាគហ៊ុនរបស់ ធនាគារ អេប៊ីអេ កម្ពុជា មានចំនួន ១,៣១២,០៩០,៧២៦ ដុល្លារអាមេរិក ដែលស្មើនឹង ១៥ ភាគរយ នៃទ្រព្យសកម្មសរុបចំនួន ៩,០៣១,៨១៦,៦៨១ ដុល្លារអាមេរិក។ យើងសង្កេតឃើញថា អនុបាតមូលធនសរុបធៀបនឹងទ្រព្យសកម្មរបស់ធនាគាររក្សារស្ថេរភាពត្រឹម១៥ ភាគរយ និងកម្រិតអានុភាពរបស់ធនាគារមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៣ឡើយ។ នេះបង្ហាញថា ធនាគារ ហាក់ដូចជាកំពុងគ្រប់គ្រងហានិភ័យរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន ទាំងមិនបង្កើន ឬបន្ថយទម្រង់ហានិភ័យរបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំនេះ។

៣.៤ ការវិភាគតាមអនុបាត

៣.៤.១ អនុបាតសន្តិសុខភាព

៣.៤.១.១ អនុបាតចរន្ត

តារាងទី១៥៖ អនុបាតចរន្ត

បរិយាយ	អនុបាតចរន្ត	
	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Current Assets (A)	11,206,649,707	8,812,900,133
Current Liabilities (B)	9,682,650,701	7,712,695,870
Current Ratio (A/B)	1,157	1,143
កើនឡើង/(ថយចុះ)	0,01475	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតចរន្តរបស់ ធនាគារ អេប៊ីអេ កម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតចរន្តមានចំនួន ១,១៥៧ ដង មានន័យថា នៅក្នុងបំណុលរយៈពេលខ្លី ១ ដុល្លារអាមេរិក ក្រុមហ៊ុនមានទ្រព្យសកម្មរយៈពេលខ្លី សម្រាប់ទូទាត់សងបំណុល ចំនួន ១,១៥៧ ដុល្លារ អាមេរិក។
- នៅក្នុងឆ្នាំ២០២២ អនុបាតចរន្តមានចំនួន ១,១៤៣ ដង មានន័យថា នៅក្នុងបំណុលរយៈពេលខ្លី ១ ដុល្លារអាមេរិក ក្រុមហ៊ុនមានទ្រព្យសកម្មរយៈពេលខ្លី សម្រាប់ទូទាត់សងបំណុល ចំនួន ១,១៤៣ ដុល្លារ អាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថា ធនាគារ អេប៊ីអេ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទ្រព្យសកម្មរយៈពេលខ្លី ដើម្បីយកមកធ្វើការទូទាត់សងបំណុលរយៈពេលខ្លីបាន ល្អ ទាំងក្នុង ឆ្នាំ២០២៣ និងឆ្នាំ២០២២ ព្រោះថាអនុបាតចរន្តមានការកើនឡើងចំនួន ០,០១៤៧៥ ដង កើនឡើងពី ១,១៤៣ ទៅ ១,១៥៧ បើធៀបនឹងឆ្នាំ២០២២។

៣.៤.១.២ អនុបាតសាច់ប្រាក់

តារាងទី១៦៖ អនុបាតសាច់ប្រាក់

បរិយាយ	អនុបាតសាច់ប្រាក់	
	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Cash (A)	474,857,773	461,874,069
Current Liabilities (B)	9,704,640,321	7,712,695,870
Quick (A/B)	0,049	0,060
កើនឡើង/(ថយចុះ)	(0,01095)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតសាច់ប្រាក់របស់ធនាគារ អេប៊ីអេ កម្ពុជាបាន បង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតសាច់ប្រាក់មានចំនួន ០,០៤៩ ដង មានន័យថា នៅក្នុងបំណុលរយៈពេលខ្លី ១ ដុល្លារអាមេរិក ក្រុមហ៊ុនមានសាច់ប្រាក់សម្រាប់ធ្វើការ ទូទាត់បំណុល ចំនួន ០,០៤៩ដុល្លារអាមេរិក តែប៉ុណ្ណោះ។
- នៅក្នុងឆ្នាំ២០២២ អនុបាតសាច់ប្រាក់មានចំនួន ០,០៦០ ដង មានន័យថា នៅក្នុងបំណុលរយៈពេលខ្លី ១ ដុល្លារអាមេរិក ក្រុមហ៊ុនមានសាច់ប្រាក់ សម្រាប់ទូទាត់ បំណុល ចំនួន ០,០៦០ ដុល្លារអាមេរិក។

- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថា ធនាគារ អេប៊ីអេ កម្ពុជា ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់សាច់ប្រាក់ដើម្បីយកមកធ្វើការទូទាត់សងបំណុលរយៈពេលខ្លីបានល្អនោះទេ ទាំងឆ្នាំ ២០២៣ និង ២០២២។ លើសពីនេះទៀត អនុបាតសាច់ប្រាក់ មានការថយចុះ ចំនួន ០,០១០៩៥ ដង ពី ០,០៦០ ដង ទៅ ០,០៤៩ ដង បើធៀបនឹងឆ្នាំ២០២២។

៣.៤.១.៣ អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

តារាងទី១៧៖ អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Operating Cash Flow (A)	346,767,977	338,316,382
Current Liabilities (B)	9,704,640,321	7,712,695,870
Operating Cash Flow Ratio (A/B)	0,036	0,044
កើនឡើង/(ថយចុះ)	(0,00813)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការរបស់ ធនាគារ អេប៊ីអេ កម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការរបស់ មានចំនួន ០,០៣៦ ដង មានន័យថា នៅក្នុងបំណុលរយៈពេលខ្លី ១ ដុល្លារអាមេរិក ធនាគារមានសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ សម្រាប់ធ្វើការទូទាត់បំណុលចំនួន ០,០៣៦ ដុល្លារអាមេរិក។
- នៅក្នុងឆ្នាំ២០២២ អនុបាតលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការរបស់ មានចំនួន ០,៧៣ ដង មានន័យថា នៅក្នុងបំណុលរយៈពេលខ្លី ១ ដុល្លារអាមេរិក ក្រុមហ៊ុនមានសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ សម្រាប់ធ្វើការទូទាត់បំណុលចំនួន ០,០៤៤ ដុល្លារអាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថា ធនាគារ អេប៊ីអេ កម្ពុជា ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ ដើម្បីយកមកធ្វើការទូទាត់

សង បំណុលរយៈពេលខ្លីបានល្អនោះទេ នៅក្នុងឆ្នាំ២០២២។ ដូចគ្នានេះដែរ នៅក្នុងឆ្នាំ២០២៣ ធនាគារ អេប៊ីអេ កម្ពុជា ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ ដើម្បីយកមកធ្វើ ការទូទាត់សងបំណុលរយៈពេលខ្លីនោះដែរ ហើយអនុបាតសាច់ប្រាក់ពីសកម្មភាព ប្រតិបត្តិការ មានការថយចុះ ចំនួន ០,០០៨១៣ ដង ពី ០,០៤៤ ដង ទៅ ០,០៣៦ ដង បើធៀបនឹងឆ្នាំ ២០២២។

៣.៤.២ អនុបាតនៃលទ្ធភាពបំណុល

៣.៤.២.១ អនុបាតបំណុល

តារាងទី១៨៖ អនុបាតបំណុល

បរិយាយ	អនុបាតបំណុល	
	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Total Debt (A)	9,704,640,321	7,719,725,955
Total Assets (B)	11,483,212,715	9,031,816,681
Debt Ratio (A/B)	0,845	0,855
កើនឡើង/(ថយចុះ)	(0,00961)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតបំណុលរបស់ ធនាគារ អេប៊ីអេ កម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតបំណុល មានចំនួន ០,៨៤៥ ដង មានន័យថានៅក្នុងទ្រព្យសកម្មសរុប ១ ដុល្លារអាមេរិក ធនាគារបានប្រើប្រាស់បំណុលចំនួន ០,៨៤៥ ដុល្លារអាមេរិក។
- នៅក្នុងឆ្នាំ២០២២ អនុបាតបំណុល មានចំនួន ០,៨៥៥ ដង មានន័យថា នៅក្នុងទ្រព្យសកម្មសរុប ១ ដុល្លារអាមេរិក ធនាគារបានប្រើប្រាស់បំណុល ០,៨៥៥ ដុល្លារអាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថាកម្រិត បំណុល ដែលធនាគារបាន ប្រើប្រាស់នៅក្នុងទ្រព្យសកម្មរវាងឆ្នាំ២០២២ និងឆ្នាំ២០២៣ មានការថយចុះចំនួន ០,០០៩៦១ ដង។

៣.៤.២.២ អនុបាតបំណុលធៀបនឹងមូលធន

តារាងទី១៩៖ អនុបាតបំណុលធៀបនឹងមូលធន

អនុបាតបំណុលធៀបនឹងមូលធន		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Total Debt (A)	9,704,640,321	7,719,725,955
Total Shareholders' Equity (B)	1,778,572,394	1,312,090,726
Debt to Equity Ratio (A/B)	5,46	5,88
កើនឡើង/(ថយចុះ)	(0,42711)	

ប្រភព៖ អ្នកនិពន្ធ

- តាមរយៈការគណនាអនុបាតបំណុលធៀបនឹងមូលធនរបស់ ធនាគារ អេប៊ីអេ កម្ពុជា បានបង្ហាញឲ្យឃើញថាអនុបាតបំណុលធៀបនឹងមូលធននៅក្នុងឆ្នាំ ២០២៣ និង ២០២២ មានភាពវិជ្ជមាន។ នៅក្នុងឆ្នាំ ២០២២ យើងឃើញអនុបាតបំណុល ៥,៨៨ និង ក្នុងឆ្នាំ ២០២៣ មាន ៥,៤៦ ដែលមានការថយចុះចំនួន ០,៤២៧១១។

៣.៤.២.៣ អនុបាតចំនួនដងនៃការចំណាយលើការប្រាក់

តារាងទី២០៖ អនុបាតចំនួនដងនៃការចំណាយលើការប្រាក់

អនុបាតចំនួនដងនៃការចំណាយលើការប្រាក់		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
EBIT (A)	147,941,655	246,736,283
Interest Expense (B)	198,826,322	91,580,099
Interest Coverage Ratio (A/B)	0,74	2,69
កើនឡើង/(ថយចុះ)	(1,95014)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតចំនួនដងនៃការចំណាយលើការប្រាក់របស់ ធនាគារអេស៊ីអេកម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតចំនួនដងនៃការចំណាយលើការប្រាក់ មានចំនួន ០,៧៤ ដង មានន័យថា ប្រាក់ចំណូលមុនពេលបង់ការប្រាក់ និងពន្ធ អាចបង់ការប្រាក់បច្ចុប្បន្នចំនួន ០,៧៤ ដង។
- នៅក្នុងឆ្នាំ២០២២ អនុបាតចំនួនដងនៃការចំណាយលើការប្រាក់ មានចំនួន ២,៦៩ ដង មានន័យថា ប្រាក់ចំណូលមុនពេលបង់ការប្រាក់ និងពន្ធ អាចបង់ការប្រាក់បច្ចុប្បន្នចំនួន ២,៦៩ ដង។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថាអនុបាតចំនួនដងនៃការចំណាយលើការប្រាក់ នៅក្នុងឆ្នាំ ២០២៣ មានការថយចុះ ១,៩៥០១៤ ដង បើ ធៀបនឹងឆ្នាំ២០២២។

៣.៤.២.៤ អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល
តារាងទី២១៖ អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល

អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Operating Income (A)	11,404,051	5,926,210
Total Debt (B)	9,704,640,321	7,719,725,955
Debt Service Coverage Ratio (A/B)	0,0012	0,0008
កើនឡើង/(ថយចុះ)	0,0004	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតចំនួនដង នៃប្រាក់ចំណូលប្រតិបត្តិការ ក្នុងការទូទាត់បំណុលរបស់ ធនាគារអេស៊ីអេកម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ ២០២៣ អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់ បំណុល មានចំនួន ០,០០១២ ដង មានន័យថាប្រាក់ចំណូលប្រតិបត្តិការសុទ្ធអាចបង់បំណុលសរុបចំនួន ០,០០១២ ដងតែប៉ុណ្ណោះ។
- នៅក្នុងឆ្នាំ ២០២២ អនុបាតចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់ បំណុល មានចំនួន ០,០០០៨ ដង មានន័យថាប្រាក់ចំណូលប្រតិបត្តិការសុទ្ធអាចបង់បំណុលសរុបចំនួន ០,០០០៨ ដងតែប៉ុណ្ណោះ។

- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថា ធនាគារអេប៊ីអេកម្ពុជា មាន អនុបាត ចំនួនដងនៃប្រាក់ចំណូលប្រតិបត្តិការក្នុងការទូទាត់បំណុល នៅក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២ ទាបខ្លាំង។ នេះបង្ហាញថា ចំណូលប្រតិបត្តិការរបស់ធនាគារ មិនគ្រប់គ្រាន់សម្រាប់បង្វិលសងបំណុល ឡើយ ទោះបីជាមានការកើនឡើងចំនួន ០,០០០៤ បើធៀបនឹងឆ្នាំ២០២២ក៏ដោយ។ ធនាគារគួរមានការ គ្រប់គ្រងបំណុលបានប្រសើរឡើង ឬបង្កើនចំណូលដើម្បីកែលម្អស្ថេរភាពហិរញ្ញវត្ថុឡើងវិញ។

៣.៤.៣ អនុបាតសន្ទនីយភាព

៣.៤.៣.១ គម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ

តារាងទី២២៖ គម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ

បរិយាយ	គម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ	
	២០២២	២០២១
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
Total Loans (A)	7,772,341,514	6,448,799,797
Total Desposit (B)	9,232,706,778	7,353,615,695
Loan-to-Deposit Ratio (LDR) (A/B)	0,84	0,88
កើនឡើង/(ថយចុះ)	(0,04)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនា អនុបាតអនុបាតសន្ទនីយភាពលើគម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ របស់ ធនាគារអេប៊ីអេកម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ គម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ មានចំនួន ០,៨៤ ដង នេះមានន័យថា រាល់ប្រាក់បញ្ញើ ១ដុល្លារអាមេរិក ធនាគារបានផ្តល់ប្រាក់កម្ចីចំនួន ០,៨៤ដុល្លារអាមេរិក។
- នៅក្នុងឆ្នាំ២០២២ គម្លាតប្រាក់កម្ចីទៅប្រាក់បញ្ញើ មានចំនួន ០,៨៨ ដង នេះមានន័យថា រាល់ប្រាក់បញ្ញើ ១ដុល្លារអាមេរិក ធនាគារបានផ្តល់ប្រាក់កម្ចីចំនួន ០,៨៨ដុល្លារអាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថា មានការថយចុះ ០,០៤ (ពី ០,៨៨ ដល់ ០,៨៤) មានន័យថាធនាគារកំពុងផ្តល់ប្រាក់កម្ចីក្នុងសមាមាត្រតូចជាងបន្តិចនៃប្រាក់បញ្ញើរបស់ខ្លួននៅឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។ យើងអាចសន្និដ្ឋានថាធនាគារកំពុងមានការប្រុងប្រយ័ត្ន

បន្ថែមទៀត ជាមួយនឹងការផ្តល់ប្រាក់កម្ចីរបស់ខ្លួននៅឆ្នាំ២០២៣។ ធនាគារកំពុងកាន់កាប់ប្រាក់បញ្ញើ កាន់តែច្រើនជាទុនបម្រុង ឬបានកាត់បន្ថយសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន។ វាក៏អាចចង្អុលបង្ហាញ ពីយុទ្ធសាស្ត្រ ដើម្បីធានា សន្តិសុខភាព និងកាត់បន្ថយហានិភ័យផងដែរ។

៣.៤.៤ អនុបាតប្រាក់ចំណេញ

៣.៤.៤.២ គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ

តារាងទី២៣៖ គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ

គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ		
បរិយាយ	២០២៣ ដុល្លារអាមេរិក	២០២២ ដុល្លារអាមេរិក
Net Interest income (A)	506,531,373	479,257,206
Average Earning Assets (B)	9,541,408,999	7,789,132,609
Net Interest Margin (NIM) (A/B)	0,05	0,06
កើនឡើង/(ថយចុះ)	(0,01)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនា គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ របស់ ធនាគារអេប៊ីអេកម្ពុជា បានបង្ហាញ ឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ មានចំនួន ០,០៥ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក នៃទ្រព្យសកម្មដែលរកបានក្នុងឆ្នាំ ២០២៣ ធនាគារបានបង្កើត ០,០៥ ដុល្លារអាមេរិក (ឬ ៥ សេន) ជាចំណូលការប្រាក់សុទ្ធ។
- នៅក្នុងឆ្នាំ២០២២ គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ មានចំនួន ០,០៦ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក នៃទ្រព្យសកម្មដែលរកបានក្នុងឆ្នាំ ២០២២ ធនាគារបានបង្កើត ០,០៦ ដុល្លារអាមេរិក (ឬ ៦ សេន) ជាចំណូលការប្រាក់សុទ្ធ។
- តាមរយៈទិន្នន័យការគម្លាតខាងលើ យើងពិនិត្យឃើញថា គម្លាតប្រាក់ចំណេញពីអត្រាការប្រាក់សុទ្ធ របស់ ធនាគារ មានការធ្លាក់ចុះ ០,០១ ដង។ ការធ្លាក់ចុះនេះបង្ហាញពីការថយចុះបន្តិចនៃសមត្ថភាព របស់ធនាគារក្នុងការបង្កើតប្រាក់ចំណូលពីទ្រព្យសម្បត្តិដែលរកបានរបស់ខ្លួន។

៣.៤.៤.៣ គម្លាតប្រាក់ចំណេញសុទ្ធ

តារាងទី២៤៖ គម្លាតប្រាក់ចំណេញសុទ្ធ

គម្លាតប្រាក់ចំណេញសុទ្ធ		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Net Income (A)	276,481,668	262,263,069
Total Operating Income (B)	370,172,768	365,315,463
Net Profit Margin (A/B)	0,75	0,72
កើនឡើង/(ថយចុះ)	0,03	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាគម្លាតប្រាក់ចំណេញសុទ្ធរបស់ ធនាគារអប់រំកម្ពុជា នបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ គម្លាតប្រាក់ចំណេញសុទ្ធមានចំនួន ០,៧៥ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក ដែល ធនាគារ បានរកចំណូលពីប្រតិបត្តិការ គឺមានប្រាក់ចំណេញចំនួន ០,៧៥ ដុល្លារ អាមេរិក។
- នៅក្នុងឆ្នាំ២០២២ គម្លាតប្រាក់ចំណេញសុទ្ធមានចំនួន ០,៧២ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក ដែល ធនាគារ បានរកចំណូលពីប្រតិបត្តិការ គឺមានប្រាក់ចំណេញចំនួន ០,៧២ ដុល្លារ អាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញ ថាប្រាក់ចំណេញសុទ្ធរបស់ធនាគារ បានកើនឡើងពី ០,៧២ ក្នុងឆ្នាំ ២០២២ ដល់ ០,៧៥ នៅឆ្នាំ ២០២៣ ដែលមានន័យថាធនាគារអាច បំប្លែងចំណែកជំនៃប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួនទៅជាប្រាក់ចំណេញកាន់តែច្រើន។ នេះបង្ហាញពី ការគ្រប់គ្រងការចំណាយកាន់តែមានប្រសិទ្ធភាព។

៣.៤.៤.៤ អនុបាតផលចំណេញធៀបនឹងមូលធន

តារាងទី២៥: អនុបាតផលចំណេញធៀបនឹងមូលធន

គម្លាតប្រាក់ចំណេញធៀបនឹងមូលធន		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Net Income (A)	276,481,668	262,263,069
Total Shareholders' Equity (B)	1,778,572,394	1,312,090,726
Return on Equity (A/B)	0,16	0,20
កើនឡើង/(ថយចុះ)	(0,04)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតផលចំណេញធៀបនឹងមូលធនរបស់ ធនាគារ អេប៊ីអេ កម្ពុជា យើងសង្កេតឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតផលចំណេញធៀបនឹងមូលធនចំនួន ០,១៦ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក ដែលម្ចាស់ភាគហ៊ុនបានបណ្តាក់ទុន គឺទទួលបានប្រាក់ចំណេញត្រឡប់មកវិញចំនួន ០,១៦ ដុល្លារ អាមេរិក។
- នៅក្នុងឆ្នាំ២០២២ អនុបាតផលចំណេញធៀបនឹងមូលធនចំនួន ០,២០ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក ដែលម្ចាស់ភាគហ៊ុនបានបណ្តាក់ទុន គឺទទួលបានប្រាក់ចំណេញត្រឡប់មកវិញចំនួន ០,២០ ដុល្លារ អាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថានៅឆ្នាំ២០២៣ ក្រុមហ៊ុនរកបាន ០,១៦ ដុល្លារអាមេរិក ក្នុង ១ ដុល្លារនៃភាគហ៊ុនរបស់ម្ចាស់ហ៊ុន ដែលជាការថយចុះ ០,០៤ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០២២។ នេះបង្ហាញពីការថយចុះនូវ ប្រសិទ្ធភាពរបស់ធនាគារក្នុងការបង្កើតប្រាក់ចំណេញពីការវិនិយោគរបស់ម្ចាស់ភាគ។

៣.៤.៤.៣ អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្ម

តារាងទី២៦៖ អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្ម

គម្លាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Net Income (A)	276,481,668	262,263,069
Total Asset (B)	11,483,212,715	9,031,816,681
Return on Assets (A/B)	0,024	0,029
កើនឡើង/(ថយចុះ)	(0,005)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាអនុបាតផលចំណេញធៀបនឹងទ្រព្យសកម្មរបស់ ធនាគារ អេប៊ីអេ កម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅក្នុងឆ្នាំ២០២៣ អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្មមានចំនួន ០,០២៤ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក ដែលក្រុមហ៊ុនបានវិនិយោគលើទ្រព្យសកម្មសរុប អាចបង្កើតប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មបានចំនួន ០,០២៤ ដុល្លារអាមេរិក។
- នៅក្នុងឆ្នាំ២០២២ អនុបាតផលចំណេញធៀបនឹងទ្រព្យសកម្ម មានចំនួន ០,០២៩ ដង មានន័យថាក្នុង ១ ដុល្លារអាមេរិក ដែលក្រុមហ៊ុនបានវិនិយោគលើទ្រព្យសកម្មសរុប អាចបង្កើតប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មបានចំនួន ០,០២៩ ដុល្លារអាមេរិក។
- តាមរយៈទិន្នន័យការគណនាអនុបាតខាងលើ យើងពិនិត្យឃើញថា គម្លាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម របស់ ធនាគារ អេប៊ីអេ កម្ពុជា មានការថយចុះ ចំនួន ០,០០៥ ដង បើធៀបនឹងឆ្នាំ២០២២។ ខណៈពេលដែលទ្រព្យសកម្មសរុបបានកើនឡើងយ៉ាងខ្លាំង ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប្រាក់ចំណូលសុទ្ធមិនកើនឡើងក្នុងល្បឿនដូចគ្នា ដែលនាំឱ្យគម្លាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មមានការទាបជាងមុន។ នេះបង្ហាញថាទ្រព្យសកម្មបន្ថែមមិនត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនប្រាក់ចំណេញទេ។

៣.៤.៥ អនុបាតប្រសិទ្ធិភាព

៣.៤.៥.១ គម្លាតចំណាយ និងប្រាក់ចំណូល

តារាងទី២៧៖ គម្លាតចំណាយ និងប្រាក់ចំណូល

គម្លាតចំណាយ និងប្រាក់ចំណូល		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Operating Expense (A)	-51,090,387	-41,565,653
Operating Income (B)	11,404,051	5,926,210
Cost-to-Income Ratio: (A/B)	-4,48	-7,01
កើនឡើង/(ថយចុះ)	2,53	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនាគម្លាតចំណាយនិងប្រាក់ចំណូលរបស់ធនាគារអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឲ្យឃើញថា

- នៅក្នុងឆ្នាំ២០២៣ គម្លាតចំណាយ និងប្រាក់ចំណូល មានចំនួន -៤,៤៨ មានន័យថាធនាគារបានចំណាយ ៤,៤៨ ដុល្លារអាមេរិក ដើម្បីទទួលបានប្រាក់ចំណូល ១ដុល្លារអាមេរិក។
- នៅក្នុងឆ្នាំ២០២២ គម្លាតចំណាយធៀបនឹងប្រាក់ចំណូលមានចំនួន -៧,០១ ដង មានន័យថាធនាគារបានចំណាយអស់ ៧,០១ ដុល្លារអាមេរិក ដើម្បីទទួលបានប្រាក់ចំណូល ១ដុល្លារអាមេរិក។
- តាមរយៈទិន្នន័យការគម្លាតខាងលើ យើងពិនិត្យឃើញថា សមាមាត្រនៃការចំណាយទៅចំណូលបានប្រសើរឡើងពី -៧,០១ ក្នុងឆ្នាំ២០២២ ទៅ -៤,៤៨ នៅឆ្នាំ២០២៣ ដែលបង្ហាញថាធនាគារកាន់តែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការចំណាយប្រតិបត្តិការរបស់ខ្លួន និងជាសញ្ញាវិជ្ជមាននៃការធ្វើឱ្យប្រសើរឡើងនូវសុខភាពហិរញ្ញវត្ថុនិងប្រសិទ្ធភាពប្រតិបត្តិការ។

៣.៤.៥.២ អនុបាតប្រសិទ្ធភាពប្រតិបត្តិការ**តារាងទី២៨៖ អនុបាតប្រសិទ្ធភាពប្រតិបត្តិការ**

អនុបាតប្រសិទ្ធភាពប្រតិបត្តិការ		
បរិយាយ	២០២៣	២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
Non-Interest Expenses (A)	-298,800,055	-267,523,815
(Net Interest Income+Non-Interest Income (B)	560,195,323	529,141,302
Operating Efficiency Ratio: (A/B)	-0,53	-0,50
កើនឡើង/(ថយចុះ)	(0,03)	

ប្រភព៖ អ្នកនិពន្ធ

តាមរយៈការគណនា អនុបាតប្រសិទ្ធភាពប្រតិបត្តិការ របស់ធនាគារអេប៊ីអេកម្ពុជា បានបង្ហាញឲ្យឃើញថា៖

- នៅឆ្នាំ ២០២៣ សម្រាប់រាល់ ១ ដុល្លារអាមេរិក នៃប្រាក់ចំណូលរួមបញ្ចូលគ្នា (ពីការប្រាក់សុទ្ធ និងប្រាក់ចំណូលមិនមានការប្រាក់) ធនាគារបានចំណាយ ០,៥៣ ដុល្លារអាមេរិក លើការចំណាយដែលមិនមានការប្រាក់។
- នៅឆ្នាំ ២០២២ សម្រាប់រាល់ ១ ដុល្លារអាមេរិក នៃប្រាក់ចំណូលរួមបញ្ចូលគ្នា (ពីការប្រាក់សុទ្ធ និងប្រាក់ចំណូលមិនមានការប្រាក់) ធនាគារបានចំណាយ ០,៥០ ដុល្លារអាមេរិក លើការចំណាយដែលមិនមានការប្រាក់។
- តាមរយៈទិន្នន័យការគម្លាតខាងលើ បង្ហាញថាធនាគារកំពុងគ្រប់គ្រងការចំណាយរបស់ខ្លួនទាក់ទងទៅនឹងប្រាក់ចំណូលសរុបរបស់ខ្លួន ដ៏មានប្រសិទ្ធភាពល្អ ព្រោះវាបង្ហាញថាធនាគារចំណាយតិចដើម្បីបង្កើតប្រាក់ចំណូលរបស់ខ្លួន។

៣.៥ ការវិភាគពីភាពខ្លាំង និង ភាពខ្សោយ

ក្រោយពីធ្វើការសិក្សា និងវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេប៊ីអេ កម្ពុជា សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ២០២២ តាមរយៈការប្រើប្រាស់នូវអនុបាតហិរញ្ញវត្ថុមួយចំនួន យើងសង្កេតឃើញ ភាពខ្លាំង និង ភាពខ្សោយដូចខាងក្រោម៖

៣.៥.១ ភាពខ្លាំងរបស់ធនាគារ

ភាពខ្លាំងរបស់ធនាគារ ជាកាតាលីករមួយសំខាន់ដែលអាចនាំឱ្យ ធនាគារអេប៊ីអេកមូជា អាចប្រកួតប្រជែងលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិបានមកដល់សព្វថ្ងៃ ហើយកត្តាទាំងអស់មានដូចខាងក្រោម៖

- កំណើននៃប្រាក់ចំណូលការប្រាក់៖ ប្រាក់ចំណូលការប្រាក់របស់ធនាគារ ABA បានកើនឡើងយ៉ាងខ្លាំង ២៤% ក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងពីកំណើនប្រាក់កម្ចី ដីរឹងមាំ និងការគ្រប់គ្រងការប្រាក់ប្រកបដោយប្រសិទ្ធភាព។
- ភាពប្រសើរឡើងនៃប្រាក់ចំណេញ៖ ប្រាក់ចំណេញសុទ្ធបានកើនឡើងពី ០,៧២ ក្នុងឆ្នាំ ២០២២ ដល់ ០,៧៥ ក្នុងឆ្នាំ ២០២៣ ដោយបង្ហាញពីការគ្រប់គ្រងការចំណាយ និងប្រសិទ្ធភាពនៃប្រតិបត្តិការ។
- កំណើនទ្រព្យសកម្ម៖ ទ្រព្យសកម្មសរុបបានកើនឡើង ២៧% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ១១,៤៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីការពង្រីកដីរឹងមាំ និងការប្រើប្រាស់ធនធានដ៏មានប្រសិទ្ធភាព។
- ការគ្រប់គ្រងថ្លៃដើមប្រកបដោយប្រសិទ្ធភាព៖ សមាមាត្រនៃការចំណាយ ធៀបទៅចំណូលបានប្រសើរឡើងពី -៧,០១ ក្នុងឆ្នាំ ២០២២ ដល់ -៤,៤៨ ក្នុងឆ្នាំ ២០២៣ ដែលបង្ហាញពីការគ្រប់គ្រងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងមុន។
- រក្សាស្ថិរភាព៖ អនុបាតបំណុលទៅសមធម៌បានធ្លាក់ចុះពី ៥,៨៨ ទៅ ៥,៤៦ ដែលស្នើឱ្យប្រសើរឡើងនូវអានុភាព និងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។
- កំណើនប្រាក់ចំណូលសុទ្ធ៖ ប្រាក់ចំណូលសុទ្ធបានកើនឡើង ៥% នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីប្រាក់ចំណេញថេរ ទោះបីជាការចំណាយកើនឡើងក៏ដោយ។

៣.៥.២ ភាពខ្សោយរបស់ធនាគារ

- ការចំណាយការប្រាក់ខ្ពស់៖ ការកើនឡើងគួរឱ្យកត់សម្គាល់នៃការចំណាយការប្រាក់ចំនួន ១១៧% ក្នុងឆ្នាំ ២០២៣ បង្ហាញពីបន្ទុកថ្លៃដើមនៃការខ្ចីប្រាក់ និងអត្រាប្រាក់បញ្ញើ។
- សាច់ប្រាក់ទាប៖ សមាមាត្រសាច់ប្រាក់បានថយចុះពី ០,០៦០ ក្នុងឆ្នាំ ២០២២ ដល់ ០,០៤៩ ក្នុងឆ្នាំ ២០២៣ ដែលជាសញ្ញាបង្ហាញពី ភាពមានកម្រិតនៃចំនួនសាច់ប្រាក់សម្រាប់ការ ទូទាត់បំណុលរយៈពេលខ្លី។
- ការថយចុះប្រាក់ចំណេញលើសមធម៌ (ROE)៖ ROE បានធ្លាក់ចុះពី ០,២០ ក្នុងឆ្នាំ ២០២២ មកត្រឹម ០,១៦ ក្នុងឆ្នាំ ២០២៣ ដែលបង្ហាញពីការកាត់បន្ថយប្រាក់ចំណេញក្នុងការវិនិយោគរបស់ម្ចាស់ហ៊ុន។

- ការថយចុះនៃសមាមាត្រប្រាក់កម្ចីទៅប្រាក់បញ្ញើ (LDR): LDR បានថយចុះពី ០,៨៨ ក្នុងឆ្នាំ ២០២២ មកត្រឹម ០,៨៤ ក្នុងឆ្នាំ ២០២៣ ដែលបង្ហាញពីវិធីសាស្ត្រផ្តល់ប្រាក់កម្ចីបែបអភិរក្សបន្ថែមទៀត។
- ការធានារ៉ាប់រងការប្រាក់ថយចុះ: អនុបាតការធានារ៉ាប់រងការប្រាក់បានធ្លាក់ចុះពី ២,៦៩ ក្នុងឆ្នាំ ២០២២ មកត្រឹម ០,៧៤ ក្នុងឆ្នាំ ២០២៣ ដែលជាសញ្ញាកាត់បន្ថយសមត្ថភាពដើម្បីបំពេញកាតព្វកិច្ច ការប្រាក់តាមរយៈចំណូលប្រតិបត្តិការ។
- បញ្ហាប្រឈមប្រសិទ្ធភាពប្រតិបត្តិការ: អនុបាតប្រសិទ្ធភាពប្រតិបត្តិការកាន់តែអាក្រក់បន្តិចពី -០,៥០ ក្នុងឆ្នាំ ២០២២ ដល់ -០,៥៣ ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីការកើនឡើងថ្លៃដើមប្រតិបត្តិការ។

សេចក្តីសន្និដ្ឋាន

ក្រោយពីធ្វើការសិក្សាទៅលើស្ថានភាពទូទៅ និងការសិក្សាវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុម ធនាគារ អេប៊ីអេ កម្ពុជា សម្រាប់ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ដោយប្រើប្រាស់វិធីសាស្ត្រតាមអនុបាត រួចមក យើងសង្កេតឃើញថា អេប៊ីអេ គឺជាធនាគារមួយ ដែលមានសក្តានុពល និង មានប្រជាប្រិយភាព ហើយមានយុទ្ធសាស្ត្រពង្រីកវិសាលភាពរបស់ខ្លួន ទូទាំងប្រទេសយ៉ាងឆាប់រហ័ស ដោយពឹងផ្អែកទៅលើផលិតផល សេវាកម្ម និងការពង្រាយសាខាយ៉ាងទូលំទូលាយ ដល់គ្រប់ខេត្តក្រុង ដើម្បីបម្រើតាមតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជនគ្រប់ទីកន្លែង។ ធនាគារមានភាព រីកចម្រើនទៅមុខ ដោយសារបាន ការគាំទ្រពីអតិថិជន ទើបធ្វើឲ្យមានការរីកចម្រើន និងលូតលាស់ដោយជោគជ័យ។

ជាក់ស្តែងតាមការសិក្សាវិភាគលើទិន្នន័យ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍លទ្ធផល និងរបាយការណ៍លំហូរសាច់ប្រាក់រួចមក ការវិភាគលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ABA សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២២ បង្ហាញពីភាពខ្លាំង និងបញ្ហាប្រឈមដែលគួរអោយកត់សំគាល់។ ធនាគារសម្រេចបាននូវកំណើនដ៏រឹងមាំ ជាមួយនឹងការកើនឡើង ២៤% នៃប្រាក់ចំណូលការប្រាក់ ឈានដល់ ៧០៥,៣៦ លានដុល្លារក្នុងឆ្នាំ ២០២៣ និងការពង្រីកយ៉ាងសំខាន់ ២៧% នៅក្នុងទ្រព្យសកម្មសរុប ដែលបានកើនឡើងដល់ ១១,៤៨ ពាន់លានដុល្លារ។ សមិទ្ធផលទាំងនេះបញ្ជាក់ពីការ វិនិយោគជាយុទ្ធសាស្ត្រ និងការបង្កើតប្រាក់ចំណូល។ លើសពីនេះ ABA បានធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណេញសុទ្ធរបស់ខ្លួនពី ០,៧២ ក្នុងឆ្នាំ ២០២២ ដល់ ០,៧៥ ក្នុងឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ដូចជាការកើនឡើងយ៉ាងខ្លាំងនៃការចំណាយការប្រាក់ ១១៧% ពី ៩១,៥៨ លានដុល្លារដល់ ១៩៨,៨៣ លានដុល្លារ ដែលប៉ះពាល់ដល់ប្រាក់ចំណេញសុទ្ធ។ សូចនាករសាច់ប្រាក់បានធ្លាក់ចុះផងដែរ ដោយសមាមាត្រសាច់ប្រាក់ធ្លាក់ចុះពី ០,០៦០ ដល់ ០,០៤៩ និងរង្វាស់លទ្ធផលសំខាន់ៗដូចជា ត្រឡប់មកវិញលើសមធម៌ (ROE) និងត្រឡប់មកវិញលើទ្រព្យសកម្ម (ROA) ធ្លាក់ចុះដល់ ០,១៦ និង ០,០២៤ រៀងគ្នា។ សមាមាត្រប្រាក់កម្ចីទៅប្រាក់បញ្ញើ (LDR) ក៏បានថយចុះមកត្រឹម ០,៨៤ ក្នុងឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីវិធីសាស្ត្រផ្តល់ប្រាក់កម្ចីដែលមានការប្រុងប្រយ័ត្នជាងមុន។ លើសពីនេះ សមាមាត្រគ្របដណ្តប់ការប្រាក់បានធ្លាក់ចុះយ៉ាងខ្លាំងពី ២,៦៩ ទៅ ០,៧៤ ដែលបង្ហាញពីការថយចុះសមត្ថភាព ដើម្បីបំពេញកាតព្វកិច្ចការប្រាក់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ធនាគារ ABA គួរតែពង្រឹងសាច់ប្រាក់ងាយស្រួលតាមរយៈការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព កាត់បន្ថយការចំណាយលើការប្រាក់ដោយការចរចាឡើងវិញនូវបំណុល និងកែលម្អការប្រើប្រាស់ទ្រព្យសកម្ម ដើម្បីពង្រឹងរង្វាស់ប្រាក់ចំណេញ។ ការពង្រីក

សកម្មភាពផ្តល់ប្រាក់កម្ចីជាមួយនឹង ការគ្រប់គ្រងហានិភ័យឥណទានដ៏រឹងមាំ និងការរក្សាប្រសិទ្ធភាព ប្រតិបត្តិការនឹងមានសារៈសំខាន់។ តាមរយៈការដោះស្រាយបញ្ហាទាំងនេះ ធនាគារ ABA អាចប្រើប្រាស់មូលដ្ឋានកំណើនដ៏រឹងមាំរបស់ខ្លួន ដើម្បីសម្រេចបាននូវប្រាក់ចំណេញប្រកបដោយនិរន្តរភាព និងភាពធន់នៃ ប្រតិបត្តិការ។ សរុបជាមួយគ្នា ការសិក្សាវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេប៊ីអេ កម្ពុជា ខាងលើយើងអាចសន្មតបានថា ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ព្រោះធនាគារមានភាពទន់ខ្សោយលើ លំហូរសាច់ប្រាក់ មានការកើនឡើងលើចំណាយ និងការធ្លាក់ចុះនៃរង្វាស់ប្រាក់ចំណេញ ទោះបីជាធនាគារមានកំណើនប្រាក់ចំណូល និងទ្រព្យសកម្មក្នុងឆ្នាំ ២០២៣ ក៏ដោយ។

គន្ថនិទ្ទេស

1. ធនាគារអេប៊ីអេកម្ពុជា៖ របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣. ភ្នំពេញ៖ ការិយាល័យកណ្តាលធនាគារអេប៊ីអេកម្ពុជា, ២០២៤.
<https://www.ababank.com/about-us/audited-statements/> (ទស្សនាចុងក្រោយថ្ងៃទី២៨ វិច្ឆិកា ២០២៤)
2. ព្រំ ទេវី៖ វិធីសាស្ត្រស្រាវជ្រាវ ភ្នំពេញ ឆ្នាំ២០១៩
3. Wall Street Prep, Inc. Horizontal Anaysis. Massachusetts៖ Newton, 2024.
<https://www.wallstreetprep.com/>
4. Wall Street Prep, Inc. Vertical Anaysis. Massachusetts៖ Newton, 2024.
<https://www.wallstreetprep.com/>
5. Wall Street Prep, Inc. Profitability Ratio. Massachusetts៖ Newton, 2024.
<https://www.wallstreetprep.com/>
6. https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter01_bs.pdf
7. <https://www.forafinancial.com/blog/small-business/how-to-prepare-an-income-statement/>